

សេចក្តីថ្លែងការណ៍របស់បេក្ខជន

ព្រឹទ្ធបុរសសហរដ្ឋអាមេរិក

- បម្រើជាសមាជិកព្រឹទ្ធសភាមួយរូបក្នុងចំណោមពីររូបដែលតំណាងឱ្យផលប្រយោជន៍របស់រដ្ឋ California នៅក្នុងសភាសហរដ្ឋអាមេរិក។
- ដាក់ស្នើ និងបោះឆ្នោតលើច្បាប់ជាតិថ្មី។
- ការបោះឆ្នោតលើការបញ្ជាក់ទទួលយកចៅក្រមសហព័ន្ធ ចៅក្រមតុលាការជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងការតែងតាំងកម្រិតខ្ពស់របស់ប្រធានាធិបតីជាច្រើនចំពោះមុខតំណែងស៊ីវិលនិងយោធា។

Kevin de León | ប្រជាធិបតេយ្យ



ខ្ញុំមានកិត្តិយសជាបេក្ខជនដែលបានគាំទ្រដោយគណបក្សប្រជាធិបតេយ្យរដ្ឋ California សម្រាប់ ព្រឹទ្ធសភាសហរដ្ឋអាមេរិក។ លោកប្រធានាធិបតេយ្យមានទំនោរទៅរកការបំបែកបំបាក់ប្រជាជនរបស់យើង និងបន្ទាបបន្ថោកភាពប្រពៃនៃរដ្ឋ California របស់យើង។ ការអនុវត្តដែលរួមមាន Washington គឺដោយសារមានឆន្ទៈ ឬអសមត្ថភាពក្នុងការប្រឆាំងតប។ ពលរដ្ឋកាលីហ្វ័រញ៉ាសមទទួលបានសមាជិកព្រឹទ្ធសភាមួយរូបដែលមានមហិច្ឆតា និងឯករាជ្យភាព ហ៊ានប្រឆាំងដើម្បីអនាគតរបស់ពួកគេ។ ដូចមនុស្សជាច្រើនដែលកំពុងព្យាយាមសម្រេចក្តីសុចរិតអាមេរិករបស់ពួកគេ ខ្ញុំយល់ថាគួរឱ្យដែលគេប្រគល់ឱ្យអ្នកដោយឯករាជ្យនោះទេ។ មានតែនៅក្នុងប្រទេសអាមេរិកប៉ុណ្ណោះដែលកូនប្រុសអ្នកសម្ពាធម្នះអន្តោប្រវេសន៍ម្នាក់ ដូចជាខ្ញុំអាចធ្វើឡើងដឹកនាំព្រឹទ្ធសភារដ្ឋ California បាន។ ខ្ញុំមានបទពិសោធន៍ជីវិតដូចអ្នកដែរ—ដោយតស៊ូបង់ថ្លៃ បាត់បង់ដីធ្លី បាត់បង់ផ្ទះ បាត់បង់សិក្សាស្រាវជ្រាវ និងបង់ថ្លៃលើការថែទាំសុខភាព។ វាជាការតស៊ូដែលអ្នកនយោបាយក្រុង Washington DC តិចតួចណាស់យល់។ ដោយមានសេដ្ឋីពីរភាគបីកាន់កាប់ព្រឹទ្ធសភា វាងាយយល់ទៅហេតុអ្វីបានជាពួកគេមិនយល់ពីការលំបាកប្រចាំថ្ងៃរបស់ពលរដ្ឋអាមេរិកនោះ។ ទោះបីជាវាហាក់ស្រួលសម្រាប់ពួកគេយ៉ាងណាក៏ដោយ ពួកប្រជាធិបតេយ្យក្រុង Washington DC មិនមានឆន្ទៈអនុវត្ត Medicare-for-all និងការប្រែប្រួលអាកាសធាតុទេ ដោយសារពួកគេត្រឡប់មកក្រុមអ្នកបញ្ចូលមកពីក្រុមហ៊ុនប្រេង និងក្រុមហ៊ុនថ្នាំ។ ក្នុងនាមជាប្រធានព្រឹទ្ធសភារដ្ឋ California ខ្ញុំមិនដែលគិតពីបញ្ហាតូចតាចឡើយ។ ខ្ញុំប្រឆាំងតបនឹងក្រុមហ៊ុនធានារ៉ាប់រងធំៗ ដោយតស៊ូដើម្បីផ្តល់ការថែទាំសុខភាពសម្រាប់អ្នករាល់គ្នា។ ខ្ញុំបានប្រយុទ្ធប្រឆាំងនឹង ការដើរឡើងពន្ធរបស់លោក Trump ដើម្បីការពារពលរដ្ឋដែលមានចំណូលមធ្យម ជម្រុញគោលនយោបាយសិក្សានៅមហាវិទ្យាល័យឥតបង់ថ្លៃ សមភាពប្រាក់បៀវត្ស សិទ្ធិជនអន្តោប្រវេសន៍ និងសិទ្ធិស៊ីវិលព្រមទាំងបានធ្វើឱ្យរដ្ឋ California ជាអ្នកដឹកនាំពិភពលោកមួយក្នុង ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ យើងត្រូវការភាពជាអ្នកដឹកនាំក្នុងព្រឹទ្ធសភា ដើម្បីដឹកនាំប្រទេសនេះលើវិចិត្រសិល្បៈ ដោយមានសេដ្ឋកិច្ចមួយដែលដំណើរការសម្រាប់ពួកយើងទាំងអស់គ្នា មិនមែនសម្រាប់តែអ្នកមានឡើយ។ ខ្ញុំនឹងនាំយកភាពជាអ្នកដឹកនាំរបស់រដ្ឋ California ដែលមានការបញ្ជាក់ទៅកាន់ ព្រឹទ្ធសភាសហរដ្ឋអាមេរិក។

3605 Long Beach Blvd.
Ste. 426
Long Beach, CA 90807
ទូរស័ព្ទ៖ (818) 850-6462
អ៊ីម៉ែល៖ Kevin@KevindeLeon.com
www.KevindeLeon.com
https://twitter.com/Kdeleon

Dianne Feinstein | ប្រជាធិបតេយ្យ



ក្នុងនាមជាសមាជិកព្រឹទ្ធរដ្ឋ California ខ្ញុំប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃដើម្បីធ្វើជាសំឡេងដ៏រឹងមាំ និងមានប្រសិទ្ធភាពសម្រាប់គុណតម្លៃរដ្ឋនៃរដ្ឋរបស់យើង ហើយខ្ញុំមានមោទនភាពដែលបានឈ្នះ ការបោះឆ្នោតបឋមក្នុង California ដោយទទួលបានសម្លេង 70% នៃសន្លឹកឆ្នោតប្រជាធិបតេយ្យ។ ខ្ញុំជាអ្នកគាំទ្រឥតឯកភាពចំពោះគោលនយោបាយថែទាំសុខភាពជាសកល សិទ្ធិស្ត្រី សិទ្ធិបុគ្គលភេទទីបី និងអ្នកប្តូរភេទ (lesbian, gay, bisexual, transgender, and queer LGBTQ) និងសិទ្ធិរបស់ជនអន្តោប្រវេសន៍។ ខ្ញុំបានប្រឆាំងសមាគមកាំភ្លើងជាតិ (NRA) ដើម្បីបំបាត់អាវុធចេញពីដងផ្លូវរបស់យើង តស៊ូប្រឆាំងដើម្បីសមភាពប្រាក់បៀវត្សសម្រាប់ស្ត្រី និងគាំទ្រច្បាប់ការពារ Dreamers និងបញ្ចប់គោលនយោបាយសាហាមយង់ឃ្នងនៃការបំបែកកូនៗចេញពីឪពុកម្តាយរបស់ពួកគេនៅព្រំដែន។ ខ្ញុំបានការពារឱកាសសេដ្ឋកិច្ចដែលលើកកម្ពស់ពលរដ្ឋ California ទាំងអស់ ជាពិសេសគ្រួសារធ្វើការដែលតស៊ូក្នុងសេដ្ឋកិច្ចស្វិតស្វាញនេះ។ ខ្ញុំប្រឆាំងយ៉ាងខ្លាំងជំទាស់នឹងលោក Donald Trump និងរបៀបរារាំងរបស់គាត់ដែលបំបែកប្រជាជាតិរបស់យើង និងបន្ថយសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោក។ ខ្ញុំបានជួយយកជ័យជម្នះលើការខិតខំរបស់ក្រុមសាធារណរដ្ឋ ក្នុងការធ្វើនិរាករណ៍ និងធ្វើឱ្យទូចដល់ច្បាប់ Affordable Care ។ ក្នុងនាមជាសមាជិកគណបក្សប្រជាធិបតេយ្យដែលមានដំណែងនៅក្នុងគណៈកម្មការយុត្តិធម៌របស់ព្រឹទ្ធសភា ខ្ញុំបានជំទាស់យ៉ាងខ្លាំងក្លានឹងការតែងតាំងចៅក្រមដែលមានទំនោរជ្រុលនិយមរបស់លោក Trump។ ខ្ញុំកំពុងប្រយុទ្ធប្រឆាំងដើម្បីការពារស្ត្រីនៅកន្លែងធ្វើការ និងបានអនុម័តច្បាប់មួយក្នុងឆ្នាំនេះដែលការពារអត្តសញ្ញាណស្ត្រីយុវវ័យក្មេង និងអត្តសញ្ញាណមិនមែនអាជីពដទៃទៀត ពីអ្នករំលោភបំពានផ្លូវភេទ។ ហើយខ្ញុំនឹងបន្តប្រឆាំង និងបញ្ចប់របៀបរារាំងប្រឆាំងនឹងបរិស្ថានដឹងឆើលកំព្រើសរបស់លោក Trump ដែលរួមមានការបដិសេធការប្រែប្រួលអាកាសធាតុ ការវាយប្រហាររបស់គាត់លើតំបន់ការពាររបស់រដ្ឋ California និងការគំរាមកំហែងរបស់គាត់ក្នុងការផ្តល់ការអនុញ្ញាតឱ្យខ្ទង់យកប្រេងក្នុងតំបន់ឆ្នេរ រដ្ឋ California។ ដោយបានការគាំទ្រពីលោកប្រធានាធិបតី Barack Obama និងព្រឹទ្ធសមាជិក Kamala Harris ខ្ញុំស្នើសុំការបោះឆ្នោតគាំទ្ររបស់អ្នក ដើម្បីឱ្យខ្ញុំអាចបន្តក្រោកឈរតស៊ូសម្រាប់ រដ្ឋ California ក្នុងពេលដ៏មានឧបសគ្គនេះ។

P.O. Box 1270
Los Angeles, CA 90078
ទូរស័ព្ទ៖ (866) 747-2981
អ៊ីម៉ែល៖ contact@feinsteinforca.com
www.feinsteinforca.com
Facebook.com/DianneFeinstein

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ត្រូវបានកំណត់ដោយការចាប់ល្បោះព្រា។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យទើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ថ្លៃដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញឈ្មោះនៅលើសន្លឹកឆ្នោតដែរ។

សេចក្តីថ្លែងការណ៍របស់បេក្ខជន អភិបាលរដ្ឋ

- ក្នុងនាមជានាយកប្រតិបត្តិរបស់រដ្ឋ ដែលត្រូវពិនិត្យលើក្រសួង និងភ្នាក់ងាររដ្ឋភាគច្រើន និងតែងតាំងចៅក្រម។
- ស្នើច្បាប់ថ្មី អនុម័តច្បាប់ និងធ្វើមោឃភាពច្បាប់ ដាក់ស្នើចរិកាប្រចាំឆ្នាំរបស់រដ្ឋទៅសភា។
- ប្រមូលផ្តុំ និងគ្រប់គ្រងធនធានរបស់រដ្ឋក្នុងគ្រាអាសន្ន។

John H. Cox | សាធារណរដ្ឋ



ខ្ញុំមិននឹកស្មានថាធ្វើខ្ញុំឈានចូលដល់ការប្រកួតប្រជែងក្រោយសម្រាប់តំណែងអភិបាលរដ្ឋនេះទេ។ ខ្ញុំគ្មានចំណែកក្នុងការដាក់អ្នកនយោបាយ មិនបានកើតក្នុងគ្រួសារអ្នកមាន គ្មានគ្រួសារដែលមានទំនាក់ទំនងនយោបាយឡើយ។ ខ្ញុំឈ្មោះ John Cox ហើយខ្ញុំគិតពីអ្វីដែលថ្នាក់អ្នកនយោបាយបានធ្វើចំពោះពលរដ្ឋដែលធ្វើការនៅក្នុងរដ្ឋ California គឺជាបទល្មើសមួយ។ ពួកគេបានរៀបចំល្បែង ផ្តោះប្តូរអត្ថប្រយោជន៍ និងបង្កើនធនធានរបស់ពួកគេខណៈពេលដែលពលរដ្ឋ កាលីហ្វ័រញ៉ារាប់លាននាក់ត្រូវបានបំភ្លេចចោល និងមិនត្រូវបានគេខ្វល់ខ្វាយ។ យើងត្រូវបង់តម្លៃប្រេង និងថ្លៃយ៉ាងខ្ពស់កប់ពពក ជាមួយអត្រាភាពក្រីក្រខ្ពស់បំផុតក្នុងប្រទេសនេះ។ មនុស្សរាប់លាននាក់ធ្វើដំណើរទៅមកដើម្បីធ្វើការក្នុងទីក្រុងដែលគេស្រឡាញ់ ប៉ុន្តែគេមិនមានលទ្ធភាពរស់នៅក្នុងទីក្រុងនេះបាន។ ដូច្នេះ ពួកគេត្រូវធ្វើដំណើរទៅមកលើផ្លូវដែលមានចរាចរណ៍ជំរុញ។ ពួកគេបញ្ជូនកូនៗរបស់ពួកគេទៅរៀននៅសាលាដែលកំពុងត្រជាក់ត្រជួស។ អ្នកនយោបាយទីក្រុង Sacramento បែងចែកទឹកតាមផ្ទះរបស់យើង ប៉ុន្តែកំពុងធ្វើឱ្យខ្សោរប្រភពផ្គត់ផ្គង់ទឹកដ៏សំបូររបស់យើងទៅក្នុងមហាសមុទ្រ។ មិត្តភក្តិ និងគ្រួសាររបស់យើងកំពុងផ្លាស់ទីចេញពីរដ្ឋ California មិនមែនដោយសារតែពួកគេចង់ទេ ប៉ុន្តែដោយសារតែពួកគេត្រូវតែចាកចេញ។ សម្រាប់ពលរដ្ឋ California ជាច្រើនលើសលប់ វាគឺជាជម្រើស រវាងការចាក់សាំងដើម្បីទៅជិះធ្វើការ និងការទិញម្ហូបសម្រាប់គ្រួសារ។ នោះគឺជាជម្រើសមួយដែលគ្មាននរណាម្នាក់ក្នុងចំណោមពួកគេគួរតែត្រូវធ្វើឡើយ។ ដំណឹងល្អគឺថា យើងមិនចាំបាច់ទទួលយកស្ថានភាពនេះទេ ព្រោះយើងនឹងមានជំនួយក្នុងពេលឆាប់ៗនេះ។ យើងអាចបញ្ឈប់ការបែងចែកទឹក លប់ចោលពន្ធប្រេងជួសជុលសាលារៀនរបស់យើង និងធ្វើឱ្យលំនៅដ្ឋានមានតម្លៃសមរម្យឡើងវិញ ប៉ុន្តែទាល់តែយើងមានឆន្ទៈធ្វើឱ្យអ្នកដឹកនាំនយោបាយរបស់យើងមានគណនីយភាព។ ខ្ញុំឈ្មោះ John Cox ហើយខ្ញុំចង់ក្លាយជាអភិបាលរដ្ឋ របស់អ្នក ។

អ៊ីមែល៖ info@JohnCoxforGovernor.com
JohnCoxforGovernor.com
 Twitter: @TheRealJohnHCox

Gavin Newsom | ប្រជាធិបតេយ្យ

គ្មានសេចក្តីថ្លែងការណ៍របស់បេក្ខជន

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ត្រូវបានកំណត់ដោយការចាប់ឈ្មោះព្រាវ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ថ្លៃដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍ក៏អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញឈ្មោះនៅលើសន្លឹកឆ្នោតដែរ។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

អភិបាលរដ្ឋរង

- ចូលកាន់ដំណែង និងទទួលបានការកិត្តិយសជាអភិបាលរដ្ឋក្នុងករណីមានការស្នើដកហូតដំណែង ការស្លាប់ ការលាចាកពីតំណែង ការដកចេញពីដំណែង ឬអវត្តមានពីរដ្ឋ។
- បម្រើជាប្រធានព្រឹទ្ធសភារបស់រដ្ឋ និងមានសម្លេងឆ្នោតសម្រេចសម្រាប់បំបែកសំលេងឆ្នោតស្មើគ្នា។
- ជាប្រធានគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាសមាជិកនៃគណៈកម្មាធិការដឹកនាំសេដ្ឋកិច្ចនិងក្រុមប្រឹក្សាការពារមហាសមុទ្រ និងជាសមាជិកគណៈកម្មការនាយកនៃប្រព័ន្ធសាកលវិទ្យាល័យរដ្ឋ California។

Eleni Kounalakis | ប្រជាធិបតេយ្យ



ខ្ញុំជាស្ត្រីអ្នកជំនួញ ជាម្តាយ និងជាអតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក្រោមប្រធានាធិបតី Obama។ ខ្ញុំកំពុងឈរឈ្មោះសម្រាប់ដំណែងអភិបាលរដ្ឋរងដើម្បីការពារតម្លៃនៃភាពសម្រុះ និងឱកាសរបស់រដ្ឋ California ពីព្រោះវាជាអ្វីដែលដំណើរការសេដ្ឋកិច្ចរបស់យើង។ ខ្ញុំមានបោះឆ្នោតដែលបានទទួលការគាំទ្រដោយ ព្រឹទ្ធសមាជិក Kamala Harris ព្រឹទ្ធសមាជិក Dianne Feinstein សម្ព័ន្ធអ្នកបោះឆ្នោតអភិវឌ្ឍន៍រដ្ឋ California អង្គការជាតិសម្រាប់ស្ត្រី និងសហព័ន្ធគ្រូបប្រៀនរដ្ឋ California។ ក្នុងនាមជាកូនស្រីជនអន្តោប្រវេសន៍ និងជានិស្សិតបញ្ចប់ការសិក្សាពីមហាវិទ្យាល័យដំបូងគេក្នុងគ្រួសាររបស់ខ្ញុំ ខ្ញុំនឹងប្រយុទ្ធប្រឆាំងសម្រាប់ការអប់រំដែលមានតម្លៃទាប ដោយ ជំទាស់នឹងការដំឡើងថ្លៃសិក្សា នៅសាកលវិទ្យាល័យ UCs សាកលវិទ្យាល័យ CSUs និងមហាវិទ្យាល័យសហគមន៍របស់យើង។ ខ្ញុំនឹងធ្វើការដើម្បីផ្លាស់ប្តូរវប្បធម៌នយោបាយក្រុង Sacramento ដើម្បី បញ្ចប់ការវាយលោកផ្លូវភេទ នៅកន្លែងធ្វើការគ្រប់ទីកន្លែង ធ្វើឱ្យជនដែលប្រព្រឹត្តិបទល្មើសទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ និងធានាថា ស្ត្រីទទួលបានសមភាពប្រាក់បៀវត្ស សម្រាប់សមភាពការងារ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ខ្ញុំបានធ្វើដំណើរ ជាមួយយោធារបស់យើង និងដឹងថាការលើកកម្ពស់ប្រជាធិបតេយ្យនៅក្រៅប្រទេសមានន័យថាជា ការគាំទ្រអតីតយុទ្ធជនរបស់យើង នៅពេលពួកគេត្រឡប់មកប្រទេសកំណើតវិញ។ ខ្ញុំមានជំនឿលើគុណភាព ការថែទាំកុមារដែលមានតម្លៃទាប និង ការថែទាំសុខភាពសាកល។ ខ្ញុំនឹងធ្វើជាប្រធានគណៈកម្មការដឹកនាំ និងតស៊ូប្រឆាំងនឹងផែនការរបស់លោក Donald Trump ដែលបើក សមុទ្រ California សម្រាប់ការខ្ទង់ប្រេងបន្លែមកក្នុងដែនឆ្នេរសមុទ្ររបស់យើង។ ក្នុងនាមជាស្ត្រីអ្នកជំនួញ ខ្ញុំបានកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំ។ បានបង្កើតការងារនានាសម្រាប់ពលរដ្ឋកាលីហ្វ័រញ៉ា និងបានផ្តល់ជូនលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់គ្រួសារដែលធ្វើការ។ ខ្ញុំយល់ថាយើងត្រូវតែកសាងសេដ្ឋកិច្ចមួយដែលលើកកម្ពស់ពលរដ្ឋកាលីហ្វ័រញ៉ា ទាំងអស់ និងការពារក្តីសុបិន្តរបស់អារម្ភិករបស់ពួកគេ។ ខ្ញុំបានធ្វើដំណើរការនៅគ្រប់ទីកន្លែង 58 ខោនធី និងបានឮរឿងរ៉ាវរបស់អ្នក។ ខ្ញុំនឹងនៅ ស្តាប់ សំឡេងរបស់ពលរដ្ឋកាលីហ្វ័រញ៉ា ទាំងអស់ជានិច្ច។ សូមអរគុណអ្នកសម្រាប់ការពិចារណា និងការបោះឆ្នោតគាំទ្ររបស់អ្នក។

916 Kearny St. #605
San Francisco, CA 94104
ទូរស័ព្ទ៖ (415) 857-0921
អ៊ីមែល៖ info@eleniforca.com
www.EleniforCA.com
@eleniforca

Ed Hernandez | ប្រជាធិបតេយ្យ



Dr. Ed Hernandez ជាព្រឹទ្ធសមាជិករបស់រដ្ឋ និងជាអ្នកជំនួញថ្នាក់តូច កំពុងឈរឈ្មោះសម្រាប់តំណែងអភិបាលរដ្ឋរងក្នុងការពង្រីកការទទួលសេវាថែទាំសុខភាព កាត់បន្ថយតម្លៃថ្នាំពេទ្យ ការពារគ្រួសារដែលធ្វើការ ការពារបរិស្ថានរបស់យើង និងធ្វើឱ្យការអប់រំឧត្តមសិក្សាកាន់តែទូលំទូលាយ និងកាន់តែមានតម្លៃសមរម្យ។ ជាឪពុក និងជាជីតាម្នាក់ លោក Hernandez បានចំណាយពេលវេលាក្នុងជីវិតរបស់គាត់ដើម្បីបញ្ចេញតម្រូវការថែរក្សាសុខភាពសហគមន៍របស់គាត់ ដោយនាំយកសេវាថែទាំភ្នែកប្រកបដោយសាគុណភាពជូនដល់គ្រួសារដែលធ្វើការនៅតំបន់ San Gabriel Valley។ ជាចៅប្រុសរបស់ជនអន្តោប្រវេសន៍ លោក Hernandez បានជំរុញការសហគមន៍អ្នកធ្វើការក្នុងខោនធី L.A. ដែលបានខិតខំបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងបានកសាងអាជីវកម្មបែបគ្រួសារថ្នាក់តូចដ៏ជោគជ័យមួយជាមួយប្រពន្ធរបស់គាត់។ ក្នុងនាមជាអ្នកផ្តល់សេវាថែទាំសុខភាព ព្រឹទ្ធសមាជិក Hernandez បានដឹកនាំការតស៊ូដើម្បីធ្វើឱ្យការថែទាំសុខភាពកាន់តែមានតម្លៃសមរម្យ និងកាន់តែទូលំទូលាយ ដោយអនុម័តច្បាប់សំខាន់ៗ ដែលបង្ក្រាបក្រុមហ៊ុនឱសថធំៗ ដែលបានដំឡើងថ្លៃថ្នាំពេទ្យ តាមរយៈការបង្កើតច្បាប់តម្លាភាពថ្មីដើម្បីកាត់បន្ថយតម្លៃឱសថ។ ក្នុងនាមជា អ្នកដឹកនាំព្រឹទ្ធសភារបស់រដ្ឋ លោក Hernandez បានជួយអនុម័តច្បាប់ផ្សេងៗដើម្បីការពារការទទួលបានខ្យល់ស្អាត និងទឹកស្អាត បង្កើនមូលនិធិសម្រាប់សាលារៀន និងកម្មវិធីអប់រំអាជីព និងផ្តល់នូវការសិក្សាក្នុងមហាវិទ្យាល័យសហគមន៍រយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ ជាសមាជិកព្រឹទ្ធសភារបស់រដ្ឋ លោក Ed Hernandez ក៏ជួយដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ចប់វប្បធម៌ស្លាប់ស្លាត់របស់ Sacramento ដើម្បីការពារមនុស្សពីការរំលោភបំពានផ្លូវភេទ ចាប់ខ្លួនអ្នករំលោភបំពាន និងដកជនល្មើសពីមុខតំណែង។ លោក Hernandez ត្រូវបានគាំទ្រដោយ គ្រូបង្រៀន អ្នកពន្ធនាគារអតីតយុទ្ធជន គិលានុបដ្ឋាយិកា អង្គការភាពជាឪពុកម្តាយដែលបានគ្រោងទុក (Planned Parenthood) ស្នងការហិរញ្ញវត្ថុរបស់រដ្ឋ Betty Yee និងអគ្គរដ្ឋមាតា Xavier Becerra របស់រដ្ឋ California ដោយសារតែពួកគេដឹងថា គាត់នឹងតស៊ូដើម្បីក្រុមគ្រួសារ ប្រឆាំងនឹងក្រុមសាធារណជនដែលមានផលប្រយោជន៍តិចតួច។ បោះឆ្នោតជូនព្រឹទ្ធសមាជិក Ed Hernandez ឱ្យធ្វើអភិបាលរដ្ឋរងរបស់រដ្ឋ California។

អ៊ីមែល៖ info@edhernandez4ca.com
www.edhernandez4ca.com

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ត្រូវបានកំណត់ដោយការចាប់ឈ្មោះព្រាវ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង្ហាញដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍ក៏អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញឈ្មោះនៅលើសន្លឹកឆ្នោតដែរ។

សេចក្តីថ្លែងការណ៍របស់បេក្ខជន រដ្ឋលេខាធិការ

- ក្នុងនាមជាមន្ត្រីរៀបចំការបោះឆ្នោតប្រមូលរបស់រដ្ឋ ត្រួតពិនិត្យការបោះឆ្នោតទូទាំងរដ្ឋ និងផ្តល់លទ្ធភាពដល់សាធារណៈជនឱ្យទទួលបានព័ត៌មានស្តីពីយុទ្ធនាការ និងព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមអ្នកបញ្ចុះបញ្ចូល។
- ថែរក្សាឯកសារអាជីវកម្ម បញ្ជាក់ភាពត្រឹមត្រូវនៃនិមិត្តសញ្ញាពាក់ណ៍តបញ្ញតិសារកាន់អនុញ្ញាតឱ្យម្ចាស់បំណុលដែលមានការធានាការពារផលប្រយោជន៍ហិរញ្ញវត្ថុរបស់ពួកគេ។
- ការពារប្រវត្តិសាស្ត្ររបស់រដ្ឋ California តាមរយៈការទិញការការពារ និងការចែករំលែករតនសម្បត្តិប្រវត្តិសាស្ត្ររបស់រដ្ឋ។

Alex Padilla | ប្រជាធិបតេយ្យ



ខ្ញុំកំពុងឈរឈ្មោះដើម្បីបន្តបម្រើការងាររដ្ឋលេខាធិការរបស់អ្នក។ នេះគឺជាពេលវេលាដ៏សំខាន់ខ្លាំងណាស់សម្រាប់សិទ្ធិបោះឆ្នោត ហើយខ្ញុំមានប្រវត្តិច្បាស់លាស់ដែលបង្ហាញពីការសម្រេចបានលទ្ធផល។ ក្នុងអាណត្តិដំបូងរបស់ខ្ញុំ ខ្ញុំបានធ្វើការដើម្បីពង្រីកសិទ្ធិចូលទៅកាន់ប្រអប់ឆ្នោត ការពារសន្តិសុខការបោះឆ្នោតរបស់យើង ហើយ ដោយសារតែការងាររបស់ខ្ញុំ រដ្ឋ California ឥឡូវនេះគឺកំពុងបន្ថែមអ្នកបោះឆ្នោតរាប់លានអ្នកដែលមានសិទ្ធិទៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់ខ្លួន។ រដ្ឋលេខាធិការរបស់យើងត្រូវតែផ្តល់ជូនសម្រាប់ពលរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលក្រុង Los Angeles ជាទ្រទ្រង់សមាជិករបស់រដ្ឋ និងជាប្រធានរដ្ឋលេខាធិការរបស់អ្នក ខ្ញុំបានធ្វើកិច្ចការទាំងអស់នោះ។ ខ្ញុំសុំសន្លឹកឆ្នោតដោយអ្នកដោយសេចក្តីគោរព។

ចូលមើល
Alex-Padilla.com ដើម្បីស្វែងរយល់បន្ថែម។

777 South Figueroa Street,
Suite 4050
Los Angeles, CA 90017

ទូរស័ព្ទ៖ (213) 452-6565
អ៊ីម៉ែល៖ alex@alex-padilla.com
www.alex-padilla.com
@alexpadilla4ca

Mark P. Meuser | សាធារណរដ្ឋ



ការបោះឆ្នោតសំខាន់ៗ ថ្មីៗនេះ គម្រោងសុចរិតភាពការបោះឆ្នោតរដ្ឋ California បានដាក់បណ្តឹងមួយដែលពួកគេបានអះអាងថារដ្ឋ California មានអ្នកបោះឆ្នោតដែលបានចុះបញ្ជីច្រើនជាងអ្នកបោះឆ្នោតដែលមានសិទ្ធិបើនិយាយឱ្យជាក់លាក់គឺ 101%។ ខោនធី Los Angeles មានការចុះបញ្ជីអ្នកបោះឆ្នោតដល់ទៅ 144%។ ការបំប៉ោងបញ្ជីឈ្មោះអ្នកបោះឆ្នោតបានចំណាយប្រាក់អ្នកបង់ពន្ធលើការបញ្ជូនសំភារៈបោះឆ្នោតដែលមិនចាំបាច់។ ពួកគេក៏បង្កើនឱកាសសម្រាប់ការលួចបន្លំផងដែរ។ យើងត្រូវដកឈ្មោះចេញពីអ្នកដែលបានស្លាប់ អ្នកផ្លាស់ទីលំនៅ អ្នកដែលមិនមែនជាពលរដ្ឋឈ្មោះជាន់គ្នា និងការចុះឈ្មោះក្លែងក្លាយចេញពីបញ្ជី។ ការបោះឆ្នោតគឺសំខាន់ណាស់ដើម្បីឱ្យពលរដ្ឋកាលីហ្វ័រញ៉ា អាចប្រាប់ដល់រដ្ឋាភិបាលរបស់យើងអំពីរបៀបគ្រប់គ្រងដែលយើងចង់បាន។ ការបោះឆ្នោតដោយយុត្តិធម៌ចាប់ផ្តើមជាមួយនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតត្រឹមត្រូវ ដែលមានតែអ្នកដែលមានសិទ្ធិបោះឆ្នោតប៉ុណ្ណោះត្រូវបានចុះឈ្មោះ។ លេខាធិការរបស់រដ្ឋទទួលខុសត្រូវក្នុងការរក្សាបញ្ជីឈ្មោះបោះឆ្នោតទាំងនេះ។ ប្រសិនបើបញ្ជីឈ្មោះនៅតែមានចំនួនលើសលប់ ក្រុមមានផលប្រយោជន៍ពិសេសអាចប្រើលុយ និងឥទ្ធិពលជ្រើសរើស ទិញ និងបង់លុយឱ្យអ្នកនយោបាយ។ ជារៀងរាល់ថ្ងៃ ខ្ញុំរឿងរ៉ាវផ្ទាល់របស់ពលរដ្ឋ California ដែលឃើញអ្នកបោះឆ្នោតមិនមែនជាពលរដ្ឋបានបោះឆ្នោត ឬបានដឹងថាសាច់ញាតិដែលបានស្លាប់ហើយបានបោះឆ្នោត។ ខ្ញុំជាពលរដ្ឋដើមរដ្ឋ California ដែលប្រកាន់ខ្ជាប់ការអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ ពេលខ្ញុំឃើញភាពអយុត្តិធម៌ ខ្ញុំក្រោកឈរគាំទ្រហើយជួយអ្នកដែលត្រូវការជំនួយ។ ខ្ញុំបានប្រយុទ្ធដើម្បីសិទ្ធិជនពិការ និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់និស្សិតមហាវិទ្យាល័យ ហើយខ្ញុំបានឈ្នះ។ ឥឡូវនេះខ្ញុំសុំឱ្យអ្នកបោះឆ្នោតឱ្យខ្ញុំដើម្បីសម្អាតបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលត្រូវបានគេបំប៉ោង របស់រដ្ឋ California។ ខ្ញុំនឹងប្រើបច្ចេកវិទ្យា និងសំណុំទិន្នន័យដើម្បីសម្អាតបញ្ជីឈ្មោះអ្នកបោះឆ្នោត ដើម្បីទប់ស្កាត់សម្លេងឆ្នោតខុសច្បាប់ធ្វើឱ្យខូចសម្លេងឆ្នោតរបស់យើង។ ការបោះឆ្នោតសំខាន់ៗ

2 Civic Center, #4338
San Rafael, CA 94913

ទូរស័ព្ទ៖ (208) 763-8737
អ៊ីម៉ែល៖ contact@markmeuser.com
www.markmeuser.com
www.facebook.com/markpmeuser

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ត្រូវបានកំណត់ដោយការចាប់ឈ្មោះព្រា។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ថ្លៃដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍ក៏អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញឈ្មោះនៅលើសន្លឹកឆ្នោតដែរ។

សេចក្តីថ្លែងការណ៍របស់បេក្ខជន ស្នងការហិរញ្ញវត្ថុ

- ក្នុងនាមជាមន្ត្រីសារពើពន្ធប្រមុខរបស់រដ្ឋ បម្រើការជាគណនេយ្យករ និងជាអ្នកកត់ត្រាបញ្ជីគណនេយ្យសម្រាប់មូលនិធិសាធារណៈទាំងអស់របស់រដ្ឋ។
- គ្រប់គ្រងប្រព័ន្ធប្រាក់បៀវត្សរបស់រដ្ឋ និងច្បាប់ស្តីពីអចលនទ្រព្យដែលមិនទាន់បានដាក់មូលនិធិ ព្រមទាំងធ្វើសវនកម្ម និងពិនិត្យមើលប្រតិបត្តិការរបស់រដ្ឋ។
- ជាសមាជិកក្រុមប្រឹក្សាភិបាលពន្ធដារស្ទើរភាពរដ្ឋ ក្រុមប្រឹក្សាភិបាលគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលនិងគណៈកម្មការដទៃទៀត។

Betty T. Yee | ប្រជាធិបតេយ្យ



សូមអរគុណចំពោះបុព្វសិទ្ធិ និងឱកាសធ្វើជាស្នងការហិរញ្ញវត្ថុរបស់រដ្ឋដែលជាអ្នកឃ្លាំមើលសារពើពន្ធដាររបស់រដ្ឋ California។ ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលរបស់ការិយាល័យខ្ញុំ ក្នុងអាណត្តិដំបូងរបស់ខ្ញុំដែលបានការពារចំណូលពន្ធរបស់យើង គ្រប់គ្រងសាច់ប្រាក់របស់រដ្ឋប្រកបដោយប្រសិទ្ធភាព ជៀសវាងការខ្ចីប្រាក់ពីខាងក្រៅដើម្បីទូទាត់វិក័យបត្ររដ្ឋ California រកឃើញប្រាក់នៃមូលនិធិសាធារណៈជិត \$4 ពាន់លានដែលបានប្រើប្រាស់ផ្សេងៗដោយគ្មានការអនុញ្ញាតក្នុងអំឡុងពេលសវនកម្មស្ថាប័នរដ្ឋ និងស្ថាប័នមូលដ្ឋាន ធ្វើឱ្យប្រើសេចក្តីថ្លែងការណ៍បាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលថ្នាក់រដ្ឋ និងរដ្ឋាភិបាលមូលដ្ឋានដើម្បីបង្កើនតម្លាភាព និងធ្វើកំណែទម្រង់ដោយជោគជ័យនូវក្រុមប្រឹក្សាភិបាលពន្ធដាររដ្ឋ ដើម្បីធានាឱ្យមានការអនុវត្តន៍ដូចគ្នានៃច្បាប់ពន្ធរដ្ឋ និងការការពារសិទ្ធិរបស់អ្នកបង់ពន្ធ។ ទាក់ទងទៅនឹងការងារគោលនយោបាយរបស់ខ្ញុំក្នុងក្រុមប្រឹក្សា និងគណៈកម្មការជាច្រើន ខ្ញុំផ្ដោតសំខាន់លើការផ្តល់សន្តិសុខ សោធននិរន្តរ៍ដល់អ្នកធ្វើការវិស័យសាធារណៈ និងឯកជន និងការការពារបរិស្ថានដើម្បីគាំទ្រសិទ្ធិទទួលបានការប្រើប្រាស់ដីទំនេរសាធារណៈ និងឆ្នេរសមុទ្រ និងដើម្បីដោះស្រាយផលប៉ះពាល់សហគមន៍ពីគុណភាពខ្យល់ និងការកើនឡើងកម្រិតទឹកសមុទ្រ។ ដោយសម្លឹងមុខទៅមុខ ខ្ញុំនឹងបន្តត្រៀមរដ្ឋ California សម្រាប់ឱកាសសេដ្ឋកិច្ចឈាមឈាមនាពេលខាងមុខ ក៏ដូចជាធ្វើជាសំលេងនាំមុខមួយលើផលប៉ះពាល់សេដ្ឋកិច្ចដល់ពលរដ្ឋ California ទាក់ទងនឹងការផ្លាស់ប្តូរសភាពនៃការងារ និងការប្រែប្រួលអាកាសធាតុសាកល។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នកអប់រំរដ្ឋ California អង្គការស្ត្រី សហគមន៍បរិស្ថាន អស់លោក លោកស្រីក្នុងវិស័យអគារ និងសំណង់ និងការអនុវត្តច្បាប់ ព្រមទាំងអ្នកផ្សេងទៀតដែលទទួលស្គាល់ភាពចាំបាច់នៃបទពិសោធន៍ហិរញ្ញវត្ថុក្នុងមូលដ្ឋាន និងក្នុងរដ្ឋរយៈពេល 35 ឆ្នាំរបស់ខ្ញុំ កេរ្តិ៍ឈ្មោះសម្រាប់ភាពយុត្តិធម៌ ការប្តេជ្ញាចិត្តចំពោះគណនេយ្យភាព និងវិន័យដ៏រឹងមាំនៅក្នុងការិយាល័យស្នងការហិរញ្ញវត្ថុរបស់រដ្ឋ។ ខ្ញុំនឹងមានកិត្តិយសក្រៃលែង ក្នុងការទទួលបានការបោះឆ្នោតគាំទ្ររបស់អ្នក។

16633 Ventura Blvd., Suite 1008
Encino, CA 91436
អ៊ីម៉ែល៖ info@bettyyee.com
www.bettyyee.com
Twitter: @BettyYeeForCA

Konstantinos Roditis | សាធារណរដ្ឋ



ការិយាល័យស្នងការហិរញ្ញវត្ថុគិតថាអ្នកមិនទាន់បង់ពន្ធគ្រប់គ្រាន់ទេ។ ពួកគេចង់យកពន្ធលើការណាត់ជួបជួបផ្សាត់របស់អ្នក ការថែទាំកុមារ ការជួសជុលផ្ទះនិងរថយន្ត ការកាត់សក់ ។ ល ។ និង ។ល។ ពួកគេចង់យកពន្ធលើអ្វីៗទាំងអស់។ ជាលទ្ធផល អ្នកនឹងបង់ពន្ធរាប់រយ ឬរាប់ពាន់ដុល្លារបន្ថែមក្នុងមួយឆ្នាំ។ គ្មានពន្ធលើសេវាកម្ម និងពលកម្មទេ។ យើងមិនមានលទ្ធភាពបង់ទេ។ ក្នុងនាមជាស្នងការហិរញ្ញវត្ថុ ខ្ញុំនឹងតស៊ូដើម្បីធ្វើឱ្យរដ្ឋ California មានតម្លៃសមរម្យសម្រាប់ការរស់នៅ ដោយមិនស្វែងរកវិធីដើម្បីយកពន្ធអ្នកទេ។ បោះឆ្នោតគាំទ្រសំណើប្រជាមតិលេខ 6 អ្នកនយោបាយខ្លះខ្ជាយប្រាក់រាប់ពាន់លានដុល្លារ ហើយប្រើតែ 20% នៃមូលនិធិពន្ធប្រេងសម្រាប់ការជួសជុលផ្លូវថ្នល់។ យើងបង់ប្រាក់លើសរដ្ឋត្រឹមត្រូវដើម្បីជួសជុលផ្លូវ។ យើងមានលុយ។ ក្នុងនាមជាស្នងការហិរញ្ញវត្ថុ ខ្ញុំនឹងបង្ហាញ និងបញ្ឈប់កិច្ចព្រមព្រៀងផ្នែកនយោបាយដែលពុករលួយ ហើយបញ្ឈប់ការចំណាយខ្លះខ្លាយ ការលួចបន្លំ និងការរំលោភបំពាន។ ដកមូលនិធិផ្លូវថ្នល់ឈ្មោឌលឿន។ ក្នុងនាមជាស្នងការហិរញ្ញវត្ថុ ខ្ញុំនឹងធ្វើសវនកម្ម និងដកមូលនិធិ HSR នៅថ្ងៃទីមួយតែម្តង។ គោលនយោបាយផ្លាស់ប្តូរគាំទ្រដល់បរិស្ថាន៖ មិនខ្វះខាតទឹក រាប់ពាន់លានហ្វាឡុង ហើយមិនព្រមរក្សាទឹកទុក តែបែជាស្វែងរកវិធីយកពន្ធលើពួកយើងដែលប្រើប្រាស់ទឹកច្រើនជាង 55 ហ្វាឡុង ក្នុងមួយថ្ងៃសម្រាប់គ្រួសារទាំងមូលរបស់យើង។ ខ្ញុំនឹងផ្ដោតទៅលើដំណោះស្រាយ មិនមែនបង្កើនពន្ធឡើយ។ ដោយហេតុថាស្នងការហិរញ្ញវត្ថុគឺជាប្រធានហិរញ្ញវត្ថុ (CFO) របស់រដ្ឋ California វាពិតជាសក្តិសមណាស់ដែលមានអ្នកជំនាញហិរញ្ញវត្ថុ និងអ្នកជំនាញដែលមានចក្ខុវិស័យ ហើយយល់ច្បាស់ពីសេដ្ឋកិច្ច ទំនួលខុសត្រូវសារពើពន្ធ និងតុល្យភាពថវិកា ធ្វើជាស្នងការហិរញ្ញវត្ថុរបស់អ្នកនោះ។ វាដល់ពេលហើយសម្រាប់ស្នងការហិរញ្ញវត្ថុដែលមិនគោលការណ៍ច្បាស់លាស់ និងឯករាជ្យភាព គ្មានសម្ព័ន្ធ គ្មានផលប្រយោជន៍ពិសេសសាជីវកម្មនោះ។ បោះឆ្នោតដើម្បីធ្វើឱ្យការិយាល័យមានតម្លៃសមរម្យ បោះឆ្នោតដើម្បីដំណោះស្រាយ មិនមែនការបង្កើនពន្ធទេ។ បោះឆ្នោតឲ្យ Konstantinos Roditis ធ្វើជាស្នងការហិរញ្ញវត្ថុ។

751 S. Weir Canyon Rd., Ste. 157-160
Anaheim, CA 92808
ទូរស័ព្ទ៖ (949) 607-8294
អ៊ីម៉ែល៖ roditis@cacontroller.com
cacontroller.com
facebook.com/konroditis

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ត្រូវបានកំណត់ដោយការចាប់ឈ្មោះត្រូវ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ថ្លៃដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍ក៏អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញឈ្មោះនៅលើសន្លឹកឆ្នោតដែរ។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

ហេរញ៉ិក

- ក្នុងនាមជាធនាគារវិករបស់រដ្ឋ គ្រប់គ្រងការវិនិយោគរបស់រដ្ឋ និងគ្រប់គ្រងការលក់មូលបត្របំណុលរដ្ឋ និងកំណត់ចំណាំ។
- បម្រើការក្នុងគណៈកម្មការជាច្រើន ដែលភាគច្រើនទាក់ទងនឹងការធ្វើទីផ្សារមូលបត្របំណុល។
- បង់មូលនិធិរបស់រដ្ឋនៅពេលចំណាយដោយអ្នកត្រួតពិនិត្យ និងភ្នាក់ងាររដ្ឋដទៃ។

Greg Conlon | សាធារណរដ្ឋ



រដ្ឋ California ត្រូវការសាធារណរដ្ឋជនម្នាក់ដែលអាចអនុវត្តការទទួលខុសត្រូវផ្នែកសារពើពន្ធដោយប្រយ័ត្នប្រយោជន៍ ដើម្បីជួយសម្រួលស្ថានភាពហិរញ្ញវត្ថុងាយរងគ្រោះរបស់រដ្ឋ។ និយោជិតសាធារណៈដែលទទួលបានសោធននិវត្តន៍សប្បុរសធម៌ បានបង្កឲ្យមានសោធននិវត្តន៍ដែលមិនត្រូវបានផ្តល់មូលនិធិដោយគ្មានការទទួលខុសត្រូវ និងបំណុលការថែទាំសុខភាពជិត \$300 ពាន់លាន។ ហេរញ៉ិករដ្ឋ California បម្រើការនៅក្រុមប្រឹក្សាភិបាលផែនការសោធននិវត្តន៍រដ្ឋទាំងពីរ—CalPERS និង ប្រព័ន្ធចូលនិវត្តន៍របស់គ្រូបង្រៀនរដ្ឋកាលីហ្វ័រញ៉ា (CalSTRS) ។ ខ្ញុំនឹង នាំយកបទពិសោធន៍របស់ខ្ញុំ “ដើម្បីធ្វើឲ្យការងារសម្រេច” ចំពោះគណៈកម្មការទាំងនេះ ដោយដោះស្រាយបំណុលសោធននិវត្តន៍ ដែលមិនទាន់បានផ្តល់ថវិកាដោយធ្វើការ ដើម្បីចាប់ផ្តើមផែនការវិភាគទានដែលបានកំណត់ថ្មីសម្រាប់និយោជិតថ្មី។ បទពិសោធន៍លើស 20 ឆ្នាំរបស់ខ្ញុំក្នុងនាមជាគណនីករសាធារណៈដែលបានបញ្ជាក់ គណនេយ្យករសាធារណៈដែលមានអាជ្ញាប័ណ្ណ (CPA) ម្នាក់ក្នុងក្រុមហ៊ុនគណនេយ្យសាធារណៈអន្តរជាតិ នឹងនាំមកនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលចាំបាច់ក្នុងការវិនិយោគដោយប្រុងប្រយ័ត្ននូវមូលនិធិរបស់រដ្ឋ California និងកែលម្អចំណាត់ថ្នាក់ឥណទានរបស់រដ្ឋ។ ខ្ញុំក៏ធ្វើការ ដើម្បីលុបបំបាត់ពន្ធលើប្រាក់ចំណូលពីសិទ្ធិប្រើឈ្មោះពាណិជ្ជកម្មរបស់រដ្ឋជាអប្បបរមា \$800 ដើម្បីជួយចាប់ផ្តើមសម្រាប់ប្រតិបត្តិការដែរ។ ខ្ញុំមានបទពិសោធន៍វិស័យសាធារណៈដែលទាក់ទងនឹងការិយាល័យហិរញ្ញកម្មរបស់រដ្ឋ។ បទពិសោធន៍នេះរួមមានទាំងការដំណើរការគណៈកម្មការសេវាសាធារណៈរដ្ឋ California ក្នុងនាមជាប្រធានគណៈកម្មការ និងបម្រើការនៅគណៈកម្មការដឹកនាំពន្ធរដ្ឋ California ។ ខ្ញុំក៏ដឹកនាំគណៈកម្មការហិរញ្ញវត្ថុនៃ ទីក្រុង Atherton ផងដែរ។ ខ្ញុំមានសញ្ញាបត្របរិញ្ញាបត្រពាណិជ្ជកម្មនៅសាកលវិទ្យាល័យ Utah, កម្មវិធីបណ្តុះបណ្តាលពាណិជ្ជកម្មប្រតិបត្តិនៅសាលាពាណិជ្ជកម្ម Haas នៅ UC Berkeley និងសញ្ញាបត្រ J.D. ពីសាកលវិទ្យាល័យ San Francisco ។ ខ្ញុំបម្រើការជាអ្នកបើកយន្តហោះកងទ័ពអាកាស។ ខ្ញុំបានទទួលការគាំទ្រជាច្រើនរួមមានជាតិ គណបក្សសាធារណរដ្ឋនៃរដ្ឋ California និងអតីតលេខាធិការហិរញ្ញកម្មសហរដ្ឋអាមេរិក George P. Shultz ។ ខ្ញុំសូមឲ្យអ្នកជួយបោះឆ្នោត និងសន្យាថានឹងធ្វើការដើម្បីឲ្យ រដ្ឋ California ដ៏អស្ចារ្យរបស់យើង ឲ្យមានសេដ្ឋកិច្ចកាន់តែខ្លាំងក្លាថែមទៀត។

P.O. Box #2600
Menlo Park, CA 94026

ទូរស័ព្ទ៖ (650) 315-4956
អ៊ីមែល៖ greg@gregconlon.com
www.gregconlon.com
[Facebook.com/gregconlonforstatetreasurer](https://www.facebook.com/gregconlonforstatetreasurer)

Fiona Ma | ប្រជាធិបតេយ្យ



ក្នុងនាមជា CPA ម្នាក់ដែលមានបទពិសោធន៍អំពីច្បាប់ពន្ធ និងនៅក្នុងតុល្យភាពថវិកា ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបម្រើការជាហេរញ៉ិករដ្ឋចាប់ពីថ្ងៃទី 1 ហើយនឹងអាចគ្រប់គ្រងការវិនិយោគរបស់រដ្ឋ California ដោយគណនេយ្យភាពពេញលេញ និងតម្លាភាព។ ខ្ញុំបានធ្វើជាគណនេយ្យករជំនាញ (CPA) តាំងពីឆ្នាំ 1992, ហើយមាន B.S. ផ្នែកគណនេយ្យ, M.S. ផ្នែកពន្ធដារ និង MBA ផ្នែកហិរញ្ញវត្ថុ។ ខ្ញុំតំណាងឲ្យ ការត្រួតពិនិត្យ & រឿងអំណាច និងគណនេយ្យភាពសាធារណៈ។ នោះហើយជាមូលហេតុដែលខ្ញុំនាំឲ្យមានការផ្លាស់ប្តូរដ៏ធំមួយ ដើម្បីស្តារមកវិញនូវទំនុកចិត្តនៅក្នុងគណៈកម្មការសមភាពរបស់រដ្ឋ។ ខ្ញុំបានធ្វើឲ្យមានតុល្យភាពថវិកានៅថ្នាក់មូលដ្ឋាន នៅថ្នាក់រដ្ឋ អំឡុងពេលវិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយបានត្រួតពិនិត្យការប្រមូលចំណូលរដ្ឋចំនួន \$60 ពាន់លាន។ ខ្ញុំនឹងបង្កើតកម្មវិធីទិញផ្ទះជាលើកដំបូងដ៏ម៉ឺងម៉ាត់ ដើម្បីឱ្យមានលំនៅដ្ឋានកាន់តែងាយស្រួលសម្រាប់ប្រជាពលរដ្ឋកាលីហ្វ័រញ៉ាទាំងអស់។ ខ្ញុំនឹងធ្វើការសម្រួលប្រាក់កម្ចីបំណុលខ្ពស់ដល់សិស្ស។ ខ្ញុំកើតមកមានបញ្ហាសុខភាពពីមុនស្រាប់ ហើយខ្ញុំយល់អំពីតម្រូវការបន្ទាន់ដោយផ្ទាល់ផ្នែកការថែទាំសុខភាពដែលមានគុណភាព មានលទ្ធភាពទទួលបាន និង មានលទ្ធភាពចំណាយបាន។ ដោយសារស្វាមីខ្ញុំជាអ្នកពន្ធដារអតីត ខ្ញុំដឹងជាមុននូវសារៈសំខាន់នៃការវិនិយោគលើក្រុមសង្គ្រោះដំបូងរបស់យើង។ ក្នុងនាមជាហិរញ្ញករដ្ឋ ខ្ញុំនឹងមើលការខុសត្រូវការវិនិយោគនៅក្នុង ផ្ទះសម្បែងដែលមានលទ្ធភាពចំណាយបាន ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ កិច្ចការពារបរិស្ថាន និងគមនាគមន៍។ ខ្ញុំនឹងបន្តការពារលុយពន្ធរបស់យើង វិនិយោគដោយភាពឆ្លាតវៃដើម្បីធានានូវការទាញចំណូលវិជ្ជមាន និងធ្វើឲ្យប្រាក់ដថាវាដ្ឋាភិបាលធ្វើការប្រកបដោយ គណនេយ្យភាព និងតម្លាភាព។ ខ្ញុំមានមោទនភាពដែលមានការគាំទ្រពី សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក Kamala Harris, សមាគមគ្រូបង្រៀនរដ្ឋ California, អ្នកពន្ធដារអតីតយុទ្ធជនរដ្ឋ California និងសមាគមអាជីវកម្មខ្នាតតូចរដ្ឋ California។ ខ្ញុំនឹងមានកិត្តិយសណាស់ក្នុងការទទួលបានការបោះឆ្នោតរបស់អ្នក។ អរគុណសំរាប់ការពិចារណារបស់អ្នក។

2244 Lone Street
Sacramento, CA 95864

ទូរស័ព្ទ៖ (415) 845-5450
អ៊ីមែល៖ fiona@fionama.com
FionaMa.com
[facebook.com/CA.FionaMa](https://www.facebook.com/CA.FionaMa)

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍គឺត្រូវបានកំណត់ដោយការចាប់ឈ្មោះដោយព្រា។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង្ហាញដោយស្ម័គ្រចិត្តពីបេក្ខជន។ បេក្ខជន ដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

អគ្គមេធាវី

- ក្នុងនាមជាប្រធានមន្ត្រីច្បាប់របស់រដ្ឋ ធានាថាច្បាប់រដ្ឋត្រូវបានអនុវត្ត និងសើបអង្កេតសកម្មភាពក្លែងបន្លំ ឬខុសច្បាប់។
- ដឹកនាំក្រសួងយុត្តិធម៌ ដែលផ្តល់សេវាកម្មច្បាប់ដល់រដ្ឋាភិបាលរបស់រដ្ឋ ហើយតំណាងឱ្យរដ្ឋក្នុងសំណុំរឿងក្តីតុលាការរដ្ឋប្បវេណី និងព្រហ្មទណ្ឌ។
- មើលខុសត្រូវភ្នាក់ងារប្រតិបត្តិច្បាប់ រួមមានដូចជាមេធាវី និងនគរបាលស្រុកខោនធី។

Steven Bailey | សាធារណរដ្ឋ



ក្នុងនាមជាចៅក្រមចូលនិវត្តន៍នៃតុលាការកំពូលរដ្ឋ California ខ្ញុំដឹងពីរបៀបរក្សាឲ្យពលរដ្ឋកាលីហ្វ័រញ៉ា មានសុវត្ថិភាពពីបទឧក្រិដ្ឋ ហិង្សា ដែលបច្ចុប្បន្នកំពុងមានការកើនឡើងដោយសារតែច្បាប់គ្រោះថ្នាក់ចំនួនបីដែលបានអនុម័តនៅក្នុងឆ្នាំថ្មីៗនេះ—សំណើប្រជាមតិ 47, 57 និង AB 109 ។ ការពិសោធន៍ដ៏គ្រោះថ្នាក់ទាំងនេះ នាំទៅរកការដោះលែងជនល្មើសផ្លូវភេទមុនកាលកំណត់ កាត់បន្ថយទណ្ឌកម្មសម្រាប់បទល្មើសជាច្រើន និងកាត់បន្ថយ ឬលុបបំបាត់ឧបករណ៍សំខាន់ៗដែលប្រើប្រាស់ដោយចៅក្រមដើម្បីរក្សាឲ្យបទឧក្រិដ្ឋគ្រោះថ្នាក់—រួមទាំងសមាជិកជនពលជនល្មើសដដែលៗ—នៅឆ្ងាយពីផ្ទះ និងភូមិសង្គាត់របស់យើង។ ត្រូវ មនុស្សចាស់ និងយុវជន មានកំណើនក្លាយជាជនរងគ្រោះបទឧក្រិដ្ឋហិង្សា—បញ្ហានេះត្រូវតែបញ្ចប់។ អាទិភាពចម្បងរបស់ខ្ញុំក្នុងនាមជាអគ្គមេធាវី គឺសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋកាលីហ្វ័រញ៉ា ទាំងអស់។ ហេតុដូច្នេះហើយ អ្នកតស៊ូមតិជនរងគ្រោះពីបទឧក្រិដ្ឋ និងក្រុមប្រតិបត្តិច្បាប់ រួមមាន សហជនរងគ្រោះបទឧក្រិដ្ឋរដ្ឋ CA សម្ព័ន្ធការពារប៉ូលីស Los Angeles សមាគមនគរបាលរង Los Angeles សមាគមមន្ត្រីសន្តិភាពរដ្ឋ California នគរបាលខោនធី និងមេធាវីមណ្ឌល គាំទ្រខ្ញុំឲ្យធ្វើជាអគ្គមេធាវីបន្ទាប់របស់រដ្ឋ California ។ ក្នុងនាមជាចៅក្រមតុលាការកំពូលម្នាក់ ខ្ញុំឃើញជាមុន នៅពេលដែលប្រព័ន្ធយុត្តិធម៌ឧក្រិដ្ឋកម្មមានប្រសិទ្ធភាព ហើយឥឡូវនេះវាធ្វើឲ្យយើងខកចិត្ត។ ខ្ញុំដឹងច្បាស់ពីអ្វីដែលត្រូវតែធ្វើដើម្បីការពារពលរដ្ឋកាលីហ្វ័រញ៉ា ពីបទឧក្រិដ្ឋហិង្សា រួមមាន ការធានាថាមនុស្សជាប់បទឧក្រិដ្ឋលែងមានលទ្ធភាពទទួលបានអាវុធ និងស្តារសុវត្ថិភាពជូនគ្រប់ភូមិសង្គាត់។ អគ្គមេធាវីត្រូវតែស្ថិតនៅខាងលើការប្រកាន់បក្សពួក។ នេះមិនមែនជាចម្លើយអំពីលទ្ធិប្រជាធិបតេយ្យ ឬចម្លើយអំពីសាធារណរដ្ឋទេ—វាគឺជាចម្លើយអំពីសិទ្ធិក្នុងការធានាថា ពលរដ្ឋកាលីហ្វ័រញ៉ា គ្រប់រូប អាចមានអារម្មណ៍ថាមានសុវត្ថិភាពនៅតាមដងផ្លូវនៅកន្លែងធ្វើការ និងនៅតាមផ្ទះរបស់ពួកគេ។ ខ្ញុំមានកិត្តិយសណាស់ក្នុងការទទួលបានការបោះឆ្នោតរបស់អ្នក។

455 Capitol Mall, Suite 600
Sacramento, CA 95814

ទូរស័ព្ទ៖ (916) 936-2448
អ៊ីមែល៖ Judge@baileyforag.com
BaileyforAG.com
www.facebook.com/JudgeBaileyforAG

Xavier Becerra | ប្រជាធិបតេយ្យ



ក្នុងនាមជាអគ្គមេធាវី និងជាប្រធានមន្ត្រីប្រតិបត្តិច្បាប់របស់អ្នក ខ្ញុំនឹងប្រយុទ្ធប្រឆាំង—និងយកឈ្នះ—ជូនពលរដ្ឋកាលីហ្វ័រញ៉ា និងគុណតម្លៃរបស់យើង។ ខ្ញុំនឹងប្រឆាំងអ្នកជួញដូររូបភាព សមាគម NRA, Big Oil, ធនាគារធំៗ និងរដ្ឋបាល Trump ។ ខ្ញុំនឹងកាត់ទោសជនពលហិង្សាតាមដងផ្លូវ និងដកហូតយកកាំភ្លើងរាប់ពាន់ដើមចេញពីដងផ្លូវរបស់យើង។ ខ្ញុំនឹងប្រយុទ្ធប្រឆាំងមហាវិទ្យាល័យរកចំណូលតាមបែបជញ្ជក់ឈាមដែលលួចពីនិស្សិតរបស់យើង។ ខ្ញុំបានប្តឹង—Trump និងឈ្មោះ—ដើម្បីបញ្ឈប់លោកពីការកាត់បន្ថយកិច្ចការពារគុណភាពខ្យល់របស់យើង និងការរឹតត្បិតលទ្ធភាពទទួលបានការពន្យារកំណើតរបស់ស្ត្រី។ ខ្ញុំបានប្រយុទ្ធប្រឆាំង និងឈ្នះ ដើម្បីការពារ Dreamers—ជនអន្តោប្រវេសន៍ដែលត្រូវបាននាំមកកាន់សហរដ្ឋអាមេរិកក្នុងនាមជាកុមារតូចៗ ហើយខ្ញុំនៅក្នុងតុលាការដើម្បីការពារសិទ្ធិទទួលបានការថែទាំសុខភាពរបស់ពលរដ្ឋកាលីហ្វ័រញ៉ា។ ខ្ញុំប្រយុទ្ធប្រឆាំងនឹងសមរភូមិទាំងនេះដើម្បីពលរដ្ឋកាលីហ្វ័រញ៉ា ក្នុងនាមជាកូនប្រុសជនអន្តោប្រវេសន៍ ជាមនុស្សដំបូងក្នុងគ្រួសារខ្ញុំដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ពីព្រោះ ពលរដ្ឋកាលីហ្វ័រញ៉ា ទាំងអស់ សមតែនឹងទទួលបានឱកាសទទួលបានជោគជ័យ។ បន្ទាប់ពីសាលាច្បាប់ ខ្ញុំបានធ្វើការជាមេធាវីជំនួយផ្នែកច្បាប់ដែលការពារក្តីជូនអ្នកជំងឺផ្លូវចិត្ត ហើយបន្ទាប់មកបម្រើជាអគ្គមេធាវីនៅក្នុងការិយាល័យដំបូងបំផុតដែលខ្ញុំដឹកនាំបច្ចុប្បន្ន។ បន្ទាប់មកខ្ញុំបានទៅសាកលវិទ្យាល័យដើម្បីដឹកនាំការប្រយុទ្ធប្រឆាំងដើម្បីការពារសន្តិសុខសង្គម និងមេឌីយារ។ ខ្ញុំកំពុងប្រយុទ្ធប្រឆាំងដើម្បីគុណតម្លៃរដ្ឋ California ពេញមួយជីវិតខ្ញុំ ហើយខ្ញុំនឹង មិន ដកការទាមទារវិញឡើយ ទោះបីវាជាអ្នកជួញដូររូបភាព, Big Oil, សមាគម NRA, ឬ រដ្ឋបាល Trump ក៏ដោយ។ ខ្ញុំមានមោទនភាពដែលទទួលបានការគាំទ្រពីលោកអភិបាល Brown, គណបក្សប្រជាធិបតេយ្យ, ស៊ារ៉ាបក្ស California, ភាពជាដឹកនាំដោយស្រីដែលបានគ្រោងទុក (Planned Parenthood), សមាគមប្រតិបត្តិច្បាប់រដ្ឋ California និងគិលានុប្បវដ្ឋកររដ្ឋ California, គ្រូបង្រៀន និងអ្នកពន្លត់អគ្គិភ័យ។ ខ្ញុំមានកិត្តិយសណាស់ក្នុងការទទួលបានការបោះឆ្នោតរបស់អ្នក។

777 South Figueroa Street,
Suite 4050
Los Angeles, CA 90017

ទូរស័ព្ទ៖ (213) 250-3400
អ៊ីមែល៖ Info@XavierBecerra.com
XavierBecerra.com
[@XavierBecerra](https://www.facebook.com/XavierBecerra)

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ក្តីត្រូវបានកំណត់ដោយការចាប់ឈ្មោះត្រូវៗ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង្កើតដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

ស្នងការធានារ៉ាប់រង

- ដឹកនាំក្រសួងធានារ៉ាប់រង ដែលអនុវត្តច្បាប់ធានារ៉ាប់រងរដ្ឋ California និងប្រកាន់ខ្ជាប់នូវបទបញ្ញត្តិដើម្បីអនុវត្តច្បាប់។
- ផ្តល់អាជ្ញាប័ណ្ណ ធ្វើនិយ័តកម្ម និងពិនិត្យក្រុមហ៊ុនធានារ៉ាប់រង។
- ឆ្លើយសំណួរសាធារណៈ និងពាក្យបណ្តឹងអំពីឧស្សាហកម្មធានារ៉ាប់រង។

Ricardo Lara | ប្រជាធិបតេយ្យ



ជូនចំពោះពលរដ្ឋ California, ខ្ញុំសរសេរដើម្បីចែករំលែកជាមួយអ្នកនូវជំនឿស្នូល និងសាមញ្ញរបស់ខ្ញុំ ពោលគឺអំពីការដែលយើងមានដូចគ្នាគឺសំខាន់ជាងអ្វីដែលបែងចែកពួកយើង។ ម្តាយខ្ញុំគឺជាជនជាតិដើមឥណ្ឌូ ឪពុកខ្ញុំគឺជាកម្មកររោងចក្រ។ ពួកគាត់ជឿជាក់លើគុណតម្លៃនៃការមានការធានារ៉ាប់រងលើផ្ទះដ៏សមរម្យដែលពួកគាត់ខិតខំធ្វើការដើម្បីទិញ និងលើរថយន្តដែលដឹកពួកគាត់ទៅកាន់កន្លែងការងារពួកគាត់។ ខណៈដែលពួកគាត់មានអាយុកាន់តែច្រើន ពួកគាត់បានលះបង់បន្តិចទៀត ដើម្បីទិញការធានារ៉ាប់រងអាយុជីវិត។ ពួកគាត់បានទិញវា ពីព្រោះពួកគាត់ដឹងថាពួកគាត់មិនចង់ឲ្យគ្រោះថ្នាក់ អគ្គិភ័យ ការចូលស្នូចជំងឺធ្ងន់ធ្ងរ មកបំផ្លាញអ្វីៗគ្រប់យ៉ាងដែលពួកគាត់បានធ្វើការលះបង់នោះទេ។ ជាញឹកញយក្រោយមក អស់រយៈពេលជាច្រើនឆ្នាំ ពួកគាត់មិនអាចមានលទ្ធភាពទិញការធានារ៉ាប់រងសុខភាពសម្រាប់កូនៗពួកគាត់បានឡើយ។ ក្នុងនាមជាសមាជិកព្រឹទ្ធសភារដ្ឋ California, ខ្ញុំបានចែងច្បាប់ដើម្បីផ្តល់ការធានារ៉ាប់រងសុខភាពដល់ក្មេងចំនួន 250,000 នាក់ ដែលពុំមានវា ដើម្បីកុំឲ្យឪពុកម្តាយពួកគេប្រឈមនឹងភាពក្ស័យធន ប្រសិនបើក្មេងនោះទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬមានជំងឺស្មុគស្មាញអ្វីមួយ។ ខ្ញុំមានសេចក្តីសោមនស្សយ៉ាងជ្រាលជ្រៅចំពោះសន្តិសុខដែលប្រជាជនត្រូវការ។ ខ្ញុំជឿជាក់ថា ទិដ្ឋភាពធានារ៉ាប់រងដែលមានសុខភាពល្អ ស្មោះត្រង់ និងមានការប្រកួតប្រជែង គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយសំខាន់បំផុតក្នុងការផ្តល់សន្តិសុខដែលពួកយើងទាំងអស់គ្នាត្រូវការ។ ការងាររបស់ស្នងការធានារ៉ាប់រងរដ្ឋ California គឺមានពីរយ៉ាង ពោលគឺធ្វើឲ្យប្រាកដថា ការធានារ៉ាប់រងមានតម្លៃសមរម្យ ហើយប្រសិនបើយើងត្រូវការប្រើប្រាស់វា ការទាមទារសំណងរបស់យើងនឹងត្រូវបានដោះស្រាយយ៉ាងសមរម្យ។ ខ្ញុំមិនមានលុយធ្វើយុទ្ធនាការច្រើនដូចបេក្ខជនផ្សេងទៀតទេ។ ដូច្នេះ ខ្ញុំសូមអរគុណដល់អ្នកដែលអ្នកចំណាយពេលវេលាអានសារលិខិតនេះ និងពិចារណាអំពីបេក្ខភាពរបស់ខ្ញុំ។ ដោយក្តីស្មោះស្ម័គ្រ,
Ricardo Lara

3605 Long Beach Blvd.,
Suite 426
Long Beach, CA 90807

ទូរសព្ទ៖ (562) 427-2100
អ៊ីមែល៖ Ricardo@RicardoLara.com
RicardoLara.com
www.Facebook.com/Ricardo4CAIC

Steve Poizner | គ្មានគណបក្សអាទិភាព



ចាប់ពីឆ្នាំ 2007-2011 ខ្ញុំបានបម្រើការជាស្នងការធានារ៉ាប់រងរដ្ឋ California ហើយខ្ញុំកំពុងស្វែងរកការគាំទ្ររបស់លោកអ្នកសម្រាប់អាណត្តិទី 2 នៃសេវាសាធារណៈ។ ហេតុអ្វីបានជាខ្ញុំជាអ្នកឯករាជ្យ? ស្នងការធានារ៉ាប់រងរដ្ឋ California គឺជានិយ័តករដែលទាមទារឲ្យមានឯករាជ្យភាពពីក្រុមហ៊ុនធានារ៉ាប់រង និងនយោបាយគណបក្សបក្សព័ន្ធ។ ជាមួយការគាំទ្ររបស់លោកអ្នក ខ្ញុំនឹងជាបេក្ខជនឯករាជ្យដំបូងគេដែលត្រូវបានបោះឆ្នោតជ្រើសតាំងទូទាំងរដ្ឋនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ California។ វានឹងត្រូវសម្រាយផ្លូវសម្រាប់អ្នកដទៃទៀតដែលផ្តល់នូវការឈ្លោះប្រកែក និងទាស់ទែងគ្នារបស់បក្សព័ន្ធ។ ខ្ញុំក៏នឹងបដិសេធចំពោះការផ្តល់វិភាគទានពីឧស្សាហកម្មធានារ៉ាប់រងសម្រាប់យុទ្ធនាការរបស់ខ្ញុំ ដូចដែលខ្ញុំបានធ្វើនៅក្នុងអាណត្តិដំបូងរបស់ខ្ញុំផងដែរ។ សារតាខ្ញុំ ខ្ញុំមានកំណត់ត្រាតាមដានដែលបង្ហាញពីភាពជោគជ័យរបស់ខ្ញុំនៅក្នុងវិស័យឯកជន ដែលចាប់ផ្តើមនឹងដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេអស់រយៈពេល 35 ឆ្នាំនៅរដ្ឋ California (ឧ. ក្រុមហ៊ុន SnapTrack របស់ខ្ញុំបានបង្កើត GPS សម្រាប់ទូរស័ព្ទចល័ត) ហើយបច្ចុប្បន្ននេះ ខ្ញុំជាស្ថាបនិកនៃក្រុមហ៊ុនមិនរកប្រាក់ចំណេញដែលផ្តោតលើការពង្រីកសេដ្ឋកិច្ចច្នៃប្រឌិតនៅរដ្ឋ California ភាគខាងត្បូង។ ហេតុអ្វីបានជាខ្ញុំជឿនេះឈរឈ្មោះមួយអាណត្តិទៀត? ពលរដ្ឋកាលីហ្វ័រញ៉ា ប្រឈមនឹងបញ្ហាបន្ទាន់៖ ម្ចាស់ផ្ទះដែលមានការធានារ៉ាប់រងមិនគ្រប់គ្រាន់ បានប្រឈមនឹងការកើតឡើងនូវចំនួនកើនឡើងនៃការកើនឡើងប្រាក់បុព្វលាភជាបន្តបន្ទាប់នៅក្នុងទិដ្ឋភាពធានារ៉ាប់រងសុខភាព និងការកើនឡើងនៃការគំរាមកំហែងផ្នែកសេដ្ឋកិច្ចពីឧស្សាហកម្មកាត់ដី។ កំណត់ត្រារបស់ខ្ញុំក្នុងនាមជាស្នងការធានារ៉ាប់រងរដ្ឋយើងបានសង្គ្រោះអ្នកបើកបរ និងម្ចាស់ផ្ទះក្នុងតម្លៃថ្នាំប្រាក់ជិត \$2 ពាន់លាន ពាក់ព័ន្ធនឹងអត្រាធានារ៉ាប់រងទាបជាងមុនស្តារបាន \$30 លាន សម្រាប់ជនរងគ្រោះកើនឡើងនៃតម្លៃដែល ថែមលុយខ្វះដោយក្រុមហ៊ុនធានារ៉ាប់រង; សង្គ្រោះអ្នកបង់ពន្ធ \$17 លាន ដោយកាត់ជាអចិន្ត្រៃយ៍ 13% នៃថវិកា (នោះគឺជាលើកដំបូង និងគ្មានការបញ្ឈប់បុគ្គលិក!); ចាប់មនុស្សជាង 2500 នាក់សម្រាប់ការគ្រប់គ្រងធានារ៉ាប់រង (កំណត់ត្រា!); និងស្តារធានារ៉ាប់រងសម្រាប់អតិថិជនស្លូតត្រង់ បន្ទាប់ពីក្រុមហ៊ុនធានារ៉ាប់រងសុខភាពបានលុបចោលគោលនយោបាយដោយខុសច្បាប់។

អ៊ីមែល៖ StevePoizner@gmail.com
www.StevePoizner.com

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍គឺត្រូវបានកំណត់ដោយការចាប់លេខច្រើន។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

គណៈកម្មការនៃមណ្ឌលសមភូមិរបស់រដ្ឋ CALIFORNIA

ខោនធីនៅក្នុងគណៈកម្មការនៃមណ្ឌលសមភាព



សេចក្តីថ្លែងការណ៍របស់បេក្ខជន

គណៈកម្មការពន្ធដារសមភាព

បម្រើការឱ្យគណៈកម្មការពន្ធដារសមភាព គណៈកម្មការពន្ធដារជាប់ឆ្នោតរបស់រដ្ឋដែល៖

- វាយតម្លៃទ្រព្យសម្បត្តិរបស់ផ្លូវថ្នល់ភ្លើងនិយ័ត និងសេវាសាធារណៈជាក់លាក់ និងវាយតម្លៃ និងប្រមូលពន្ធពីរថយន្តបើកបរលើផ្លូវថ្នល់ភ្លើងសាធារណៈ។

• មើលការខុសត្រូវការអនុវត្តការវាយតម្លៃរបស់អ្នកវាយតម្លៃខោនធីទាំង 58 របស់រដ្ឋ។

• វាយតម្លៃ និងប្រមូលពន្ធលើភេសជ្ជៈមានជាតិអាល់កុល និងរួមគ្នាគ្រប់គ្រងពន្ធលើអ្នកធានារ៉ាប់រង។

មណ្ឌល 1

Ted Gaines | សាធារណរដ្ឋ



ក្នុងនាមជាអ្នកតំណាងរបស់អ្នកនៅគណៈកម្មការពន្ធដារសមភាព ខ្ញុំនឹងធ្វើការដើម្បីការពារផលប្រយោជន៍របស់អ្នកបង់ពន្ធទាំងអស់រក្សាសេដ្ឋកិច្ចរបស់យើងឱ្យរឹងមាំ និងបង្កើតការងារ។ ចំពោះក្រុមគ្រួសារដែលពិបាកធ្វើការច្រើនពេក ក្តីសុបិនរបស់រដ្ឋ California ត្រូវបានប្រែក្លាយទៅជាសុបិន្តអាត្មាក្រែកមួយដោយអ្នកនយោបាយ Sacramento ដែលមានការវិនិច្ឆ័យមិនល្អ និងអាទិភាពខុសឆ្គង។ ប្រាក់រាប់ពាន់លានដុល្លារបានចំណាយប្រាក់ច្រើនលើគម្រោងផ្លូវថ្នល់ ដូចជា San Francisco-to-L.A. ។ រថភ្លើងលឿនបង្ហាញថាគ្មាននរណាម្នាក់នៅក្នុង Sacramento កំពុងស្វែងរកអ្នកបង់ពន្ធឡើយ។ ខ្ញុំទទួលបានការគាំទ្រពីសមាគមអ្នកបង់ពន្ធ Howard Jarvis ពីព្រោះខ្ញុំការពារសំណើប្រមូល មតិ 13 យ៉ាងមុតមាំ។ ខ្ញុំនឹងក្លាយជាអ្នកឃ្លាំមើលរបស់អ្នកហើយនឹងប្រយុទ្ធប្រឆាំងដើម្បីលុបចោលនូវពន្ធខស្ម័ន និងថយន្តថ្មីដែលហួសចំណាប់អារម្មណ៍ដែលបានប៉ះពាល់ដល់ហោប៉ៅរបស់គ្រួសារដែលមានជីវភាពមធ្យម។ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចគ្រួសារអាជីវកម្មរបស់ខ្ញុំផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ផ្ទាល់ជាមួយបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ ក្នុងនាមជាអ្នកតស៊ូមតិអ្នកបង់ពន្ធខ្ញុំធ្វើការ ដើម្បីបន្ថយវិក្កយបត្រពន្ធរបស់អ្នកកែតម្រូវបទបញ្ជា និងលុបចោលការបិទផ្លូវទៅកាន់ការរីកចម្រើនការងារហើយនឹងបន្តធ្វើដូច្នេះនៅគណៈកម្មការពន្ធដារសមភាព។ ខ្ញុំនឹងប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់កាកសំណល់របស់រដ្ឋាភិបាល កាត់បន្ថយថវិកា និងបញ្ឈប់ការដំឡើងពន្ធដែលក្លែងបន្លំដូចជាថ្លៃឈ្នួល។ ខ្ញុំជាពលរដ្ឋកាលីហ្វ័រញ៉ា ជំនាន់ទីប្រាំ ប្តី និងឪពុក។ ខ្ញុំចង់ឱ្យកូនៗរបស់ខ្ញុំនិងរបស់អ្នកអាចមានលទ្ធភាពរស់នៅ ធ្វើការ និងចិញ្ចឹមគ្រួសាររបស់ពួកគេនៅទីនេះ។ ខ្ញុំនឹងមានកិត្តិយសណាស់ក្នុងការទទួលបាន ការបោះឆ្នោតរបស់អ្នក ហើយសន្យាថានឹងតស៊ូដើម្បីអ្នកដែលជាអ្នកបង់ពន្ធ។ ចូលមើល www.tedgaines.com ដើម្បីស្វែងយល់បន្ថែម និងដឹងពីមូលហេតុដែលក្រុមអ្នកបង់ពន្ធ និងអតីតអ្នកតស៊ូមតិអ្នកបង់ពន្ធនៅគណៈកម្មការពន្ធដារសមភាពគាំទ្រខ្ញុំ។ សូមអរគុណ។

1911 Douglas Blvd.
Ste. 85-122
Roseville, CA 95661

ទូរស័ព្ទ៖ (916) 827-6115
អ៊ីមែល៖ ted@tedgaines.com
tedgaines.com

Tom Hallinan | ប្រជាធិបតេយ្យ



គណៈកម្មការពន្ធដារសមភាពលែងចាំបាច់ទៀតហើយ។ ខ្ញុំនឹងធ្វើការដើម្បីបិទទ្វារ។ ប្រសិនបើអ្នកយល់ស្រប ខ្ញុំនឹងអបអរការពិចារណារបស់អ្នក។ សូមអរគុណ, Tom Hallinan www.tomhallinan.com

P.O. Box 2145
Ceres, CA 95307

ទូរស័ព្ទ៖ (209) 324-6205
អ៊ីមែល៖ tom4boe@gmail.com
www.tomhallinan.com

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍គឺត្រូវបានកំណត់ដោយការចាប់ឈ្មោះដោយព្រាស់។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជន ដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

គណៈកម្មការពន្ធដារសមភាព

មណ្ឌល 2

Malia Cohen | ប្រជាធិបតេយ្យ



កំពុងតែដំណើរការសម្រាប់គណៈកម្មការពន្ធដារសមភាព ដើម្បីដាក់ការប្រាក់សម្រាប់ប្រជាជនមុនការប្រាក់ពិសេស។ ក្នុងនាមជាប្រធានគណៈកម្មការត្រួតពិនិត្យទីក្រុង San Francisco ខ្ញុំបានធ្វើជាអ្នកតស៊ូមតិដែលមិនចេះភ័យខ្លាចសម្រាប់ប្រជាជនដែលកំពុងធ្វើការ ការពារប្រាក់ឈ្នួលអប្បបរមា \$15, វិនិយោគនៅក្នុងផ្ទះសម្បែងដែលមានលទ្ធភាពចំណាយ ប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិបង្កើតកូន, និងតស៊ូមតិដើម្បីផ្តល់ជូនគ្រួសារមានប្រាក់ចំណូលទាបជាមួយនឹងការថែទាំសុខភាព។ ខ្ញុំគឺជាបេក្ខជនតែមួយគត់នៅក្នុងការប្រឆាំងប្រជែងនេះ ដែលមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុដែលត្រូវការដើម្បីទទួលបានលទ្ធផល។ ក្នុងនាមជាប្រធានគណៈកម្មការថវិកា និងហិរញ្ញវត្ថុ ខ្ញុំមើលការខុសត្រូវថវិកា \$11 ពាន់លាន និងគ្រប់គ្រងវិធានការពន្ធផ្ទៃល្អប្រាកដប្រាកដ ការអភិវឌ្ឍឡើងវិញ និងអចលនទ្រព្យរបស់ទីក្រុង។ ប្រសិនបើជាប់ឆ្នោត, ខ្ញុំនឹងនាំមកនូវ គម្លាតភាពគណនេយ្យភាព និងភាពយុត្តិធម៌ ជូនគណៈកម្មការពន្ធដារសមភាព និងជំរុញខ្លាំងក្លាដើម្បីបង្កើតនូវស្តង់ដារ និងបទបញ្ជាដែលទប់ស្កាត់ការកេងប្រវ័ញ្ចប្រព័ន្ធពន្ធនេយ្យរបស់យើង។ ជាមួយនឹងបទពិសោធន៍ជាងបីទសវត្សរ៍ផ្នែកសេវាសាធារណៈ ខ្ញុំមានកំណត់ត្រាតាមដានបង្ហាញភស្តុតាងអំពីការប្រាក់ពិសេស។ ខ្ញុំមានមោទនភាពដែលបាននាំមុខគេផ្នែកនីតិកម្មក្នុងការបោះឆ្នោតផលមានជាតិថ្នាំជក់នៅទីក្រុង San Francisco យកឈ្នះលើក្រុមហ៊ុនថ្នាំជក់ធំៗ Big Tobacco ដែលផ្សាយពាណិជ្ជកម្មដោយរឹសមាមាត្រទៅកាន់យុវជន សហគមន៍ស្បែកខ្មៅ និងបុគ្គលដែលជា (Lesbian, Gay, Bisexual, Transgender, and Queer, LGBTQ+)។ ហេតុដូច្នេះហើយបានជាខ្ញុំត្រូវបានការគាំទ្រពី សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក Kamala Harris, គណបក្សប្រជាធិបតេយ្យ California, អ្នកពន្លត់អគ្គិភ័យអាជីពរដ្ឋ California, សហព័ន្ធគ្រូបប្រឆាំងរដ្ឋ California, សហគមន៍គិលានុប្បវដ្ឋ California, AFSCME California, Equality California, និងមេដឹកនាំទូទាំងរដ្ឋ។ នៅក្នុងឱកាសប្រវត្តិសាស្ត្រនេះភាពជាអ្នកដឹកនាំដ៏រឹងមាំគឺសំខាន់ជាងពេលណាទាំងអស់។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកបញ្ហាប្រឈមបន្ទាន់ដែលប្រជាពលរដ្ឋកាលីហ្វ័រញ៉ាកំពុងជួបប្រទះ និងប្រយុទ្ធប្រឆាំងសម្រាប់ក្រុមគ្រួសារដែលកំពុងធ្វើការ។ ស្វែងយល់បន្ថែមនៅ www.electmalia.com។

2201 Broadway St., Suite M-2
Oakland, CA 94612

Tel: (415) 769-6285
E-mail: info@electmalia.com
Electmalia.com
Facebook.com/MaliaCohen

Mark Burns | សាធារណរដ្ឋ



វាគឺជាពេលវេលាដែលត្រូវបញ្ចប់ស្ថានភាពដដែលនៃ ‘ពន្ធកាន់តែច្រើននឹងកែខែបញ្ជារបស់យើង’ អ្នកបងពន្ធរដ្ឋ California មានបន្ទុកខ្ពស់បំផុតនៅសហរដ្ឋអាមេរិក។ ក្នុងនាមជាអ្នកគាំទ្រដ៏ស្មោះត្រង់ និងរយៈពេលវែងនៃសំណើប្រជាមតិ 13 និងសំណើប្រជាមតិ 60 & 90 (ការផ្ទេរមូលដ្ឋានពន្ធលើអចលនទ្រព្យសម្រាប់ព្រឹទ្ធាចារ្យ) ខ្ញុំនឹងធ្វើការដើម្បីធ្វើឲ្យប្រព័ន្ធយើងកាន់តែមានយុត្តិធម៌សម្រាប់អ្នកទាំងអស់គ្នា។ អស់រយៈពេល 32 ឆ្នាំកន្លងមកហើយ ខ្ញុំបានធ្វើការនៅក្នុងអាជីវកម្មអចលនទ្រព្យលំនៅដ្ឋាននៅ Silicon Valley និងមើលឃើញថាពន្ធលើអចលនទ្រព្យ និងពន្ធលើការលក់ឈានដល់កម្រិតដែលគួរតែគាំទ្រដល់រដ្ឋាភិបាលរដ្ឋ California បានល្អនៅពេលអនាគត និងដាក់បញ្ចូលអតិថិជន និងធនបម្រុង។ ផ្ទុយមកវិញ យើងឃើញពីកិច្ចប្រឹងប្រែងជាប់ជានិច្ចក្នុងការដំឡើងពន្ធបន្ថែម និងដោយគ្មានគោលបំណងសំខាន់ ក្រៅតែពីដកយកមូលនិធិមកវិញដោយបានចំណាយកើនឡើង និងមានការប្តេជ្ញាចិត្តជ្រុលហួសហេតុពីតំណាងរាស្ត្រ និងអ្នកធ្វើច្បាប់។ ខ្ញុំនឹងប្រយុទ្ធដើម្បីកែលម្អគណនេយ្យភាព និងប្រសិទ្ធភាពនៅក្នុងគណៈកម្មការពន្ធដារសមភាព។ ខ្ញុំបានធ្វើជាប្រធានគណៈកម្មការមើលការខុសត្រូវពលរដ្ឋសម្រាប់មណ្ឌលសិក្សាធិការថ្នាក់ K-8 និងថ្នាក់ទី 9-12 នៅក្នុងសហគមន៍ខ្ញុំអស់រយៈពេលជិតមួយទសវត្សរ៍កន្លងមកហើយ។ ខ្ញុំបានប្រយុទ្ធប្រឆាំង (ពីរដង) នៅក្នុងខោនធីកំណើតខ្ញុំផ្ទាល់ ដើម្បីអភិរក្ស សំណើប្រជាមតិ 90 សម្រាប់ព្រឹទ្ធាចារ្យ។ ខ្ញុំទទួលបានបន្ទុកពន្ធលើអចលនទ្រព្យ និងផលប៉ះពាល់របស់វាទៅលើគ្រួសារ និងបុគ្គលជាទៀងទាត់។ លទ្ធភាពចំណាយលើផ្ទះសម្បែងប៉ះពាល់ទៅលើមនុស្សគ្រប់គ្នា និងមួយផ្នែកធំនៃពន្ធ លើអចលនទ្រព្យ។ វាគឺជាពេលដែលត្រូវជ្រើសរើសនរណាម្នាក់ដែលយល់ពីបញ្ហា ហើយនឹងខិតខំគ្រប់បែប យ៉ាងដើម្បីកាត់បន្ថយបន្ទុកដែលយើងទាំងអស់គ្នាប្រឈមនៅក្នុងការរស់នៅរដ្ឋ California។ សូមចូលមើល www.burnsforboe2018.com សម្រាប់ព័ត៌មានបន្ថែម។

1601 So. De Anza Blvd.,
Suite 150
Cupertino, CA 95014

ទូរស័ព្ទ៖ (408) 777-9997
អ៊ីម៉ែល៖ mark@markburns.com
www.burnsforBOE2018.com

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍គឺត្រូវបានកំណត់ដោយការចាប់ល្បោះដោយក្រាវ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជន ដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

គណៈកម្មការពន្ធដារសមភាព

មណ្ឌល 3

Tony Vazquez | ប្រជាធិបតេយ្យ

គ្មានសេចក្តីថ្លែងការណ៍របស់បេក្ខជនទេ។

G. Rick Marshall | សាធារណរដ្ឋ



ខ្ញុំជា CFO នៃបណ្តាញសកម្មភាពអ្នកបង់ពន្ធដារ California ។ កិច្ចប្រឹងប្រែងរបស់យើងបានសង្គ្រោះលុយអ្នកបង់ពន្ធដារដែលមិនបានប្រាប់ ដោយដឹកនាំការកាត់បន្ថយ និងអំពើពុករលួយនៅក្នុងការចំណាយសាធារណៈ។ នៅពេលជាប់ពន្ធដារគណៈកម្មការពន្ធដារសមភាពរដ្ឋ (BOE) ខ្ញុំនឹងធ្វើការដោយច្នៃប្រឌិតដើម្បីការពារលុយអ្នកបង់ពន្ធដាររបស់យើងពីការខ្វះខាត និងអំពើពុករលួយស្រដៀងគ្នាទៅនេះ។ ខ្ញុំគឺជាស្វាមី ឪពុក និងស្នងការផែនការ។ សំខាន់ជាងគេបំផុត ដូចអ្នកដែរ ខ្ញុំគឺជាអ្នកបង់ពន្ធដារ។ ការការពារសុចរិតភាពនៃ BOE របស់យើងគឺខ្ពស់បំផុត។ ក្នុងនាមជាសមាជិក BOE មួយរូប មូលដ្ឋាននៃសេវារបស់ខ្ញុំនឹងជា “សេវាសាធារណៈ” មិនមែនជា “សេវាផ្ទាល់ខ្លួនឯង” ឡើយ។ វាដឹកនាំខ្ញុំនៅពេលដែលអ្នកមូលនិធិសម្រាប់ Muscular Dystrophy ផ្តល់អំណោយជូនកូនអ្នកជាប់ពន្ធនាការនៅថ្ងៃបុណ្យណូអែល និងគ្រូពិនិត្យបុរស និងស្ត្រីយុវក្មេងតាមរយៈ Junior Achievement ។ នៅក្នុងឆ្នាំទាំងអស់របស់ខ្ញុំនៅក្នុងរដ្ឋាភិបាលមូលដ្ឋាន ដែលសេវាដំបូងគឺជាស្នងការទឹក ហើយបន្ទាប់មកទៀតជាស្នងការផែនការ ខ្ញុំមិន ដែល ធ្លាប់ស្ថិតក្រោមការសង្ស័យដោយការសើបអង្កេតដោយរដ្ឋ និង/ឬ សហព័ន្ធឡើយ។ ខ្ញុំមិនធ្លាប់ ជា គោលដៅនៃការសើបអង្កេតឧក្រិដ្ឋកម្មឡើយ។ ភាពស្មោះត្រង់។ សុចរិតភាព។ តម្លាភាព។ សេវាសាធារណៈ។ វាគឺជាអ្វីដែល Rick Marshall សន្យាជូនអ្នក។ ខ្ញុំគាំទ្រការលុបបំបាត់ពន្ធលើហ្គាស និងប្រឆាំងពន្ធលើកញ្ចប់ទឹកភ្លៀងព្រិល។ ខ្ញុំនឹងការពារ និងគាំទ្រសំណើប្រ.មតិ 13។ ហេតុដូច្នេះហើយបានជា PAC នៃសមាគមអ្នកបង់ប្រាក់ Howard Jarvis បានផ្តល់កិត្តិយសដល់ខ្ញុំជាមួយនឹងការគាំទ្ររបស់ពួកគេ។ ចំណាត់ថ្នាក់នេះយោបាយបានធ្វើឲ្យអ្នកបរាជ័យ។ ប្រសិនបើអ្នកឈឺដោយសារតែនយោបាយជាធម្មតា ជាមួយរដ្ឋាភិបាលដែលខ្វះខាតលុយពន្ធរបស់អ្នក—គិតពន្ធថ្លៃពេក ប៉ុន្តែដោះស្រាយបានតិចតួច—បោះឆ្នោតគាំទ្រ G. Rick Marshall ធ្វើជាគណៈកម្មការពន្ធដារសមភាពរដ្ឋ។ តើខ្ញុំអាចសុំការបោះឆ្នោតរបស់អ្នកបានទេ?

2390 Crenshaw Boulevard,
#409
Torrance, CA 90501

Tel: (310) 346-7425
E-mail: rick@grickmarshall.com
grickmarshall.com
www.facebook.com/grickmarshall

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍គឺត្រូវបានកំណត់ដោយការចាប់ឈ្មោះដោយព្រា។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជន ដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

គណៈកម្មការពន្ធដារសមភាព

មណ្ឌល 4

Mike Schaefer | ប្រជាធិបតេយ្យ



ជួប Mike Schaefer មានការសិក្សាល្អបំផុត មានបទពិសោធន៍ច្រើនបំផុត មានការអប់រំ UC Berkeley, Notre Dame, USC, San Diego State និង Georgetown មន្ត្រីច្បាប់នៃរដ្ឋាភិបាលក្រុង ខោនធី រដ្ឋ និងសហព័ន្ធពីព្រះរាជអាជ្ញាសមាជិកក្រុមប្រឹក្សាដល់ គណៈកម្មការមូលបត្រ និងជួញដូរ (SEC) និង California ស៊ើបអង្កេតមូលបត្រសមាជិកគណៈកម្មការសុខាភិបាលសាធារណៈ, គូប្រជែងដែលមានបទពិសោធន៍ទទួលបានជោគជ័យក្នុងការវាយតម្លៃអចលនទ្រព្យនៅចំពោះគណៈកម្មការពន្ធដារសមភាព។ ត្រូវបានគាំទ្រនៅក្នុងការបោះឆ្នោតមុនដោយមន្ត្រីនគរបាលសមាគមមន្ត្រីនគរបាលខោនធី។ គាំទ្រ សមាគមអ្នកបង់ពន្ធ Howard Jarvis ដែលការពារយើងទាំងអស់គ្នាពីការកើនឡើងដោយអយុត្តិធម៌នៅក្នុងពន្ធដារណាមួយរបស់យើង។ អ្នកដើមកំណើតនៃ San Diego ដែលជាអ្នកជំនួញដ៏មានការប្រកួតប្រជែងម្នាក់ដ៏ធំពីរបៀបដែលត្រូវប្រុងប្រយ័ត្នចំពោះរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់គោរពម្ចាស់ផ្ទះ និងអ្នកជំនួញតូចតាច។ វាគ្មានញឹកញាប់នៅក្រុមពលរដ្ឋ។ មេដឹកនាំកាតូលិកសកម្ម។ កូនប្រុសជោគជ័យ Derek នៅក្នុងការគ្រប់គ្រងមហោស្រពតន្ត្រី Coachella (ជួបជាមួយក្រុម Beatle និង Rolling Stones)។ Mike បានធ្វើការជាមួយមេដឹកនាំមកពី Dr. Seuss រហូតដល់ Dr. Salk, លោកអភិបាល Brown & Brown រហូតដល់ Reagan; អ្នកសម្តែងចាប់ពី Bob Hope រហូតដល់អ្នកប្រដាល់ Archie Moore, LL Cool J, មិត្តរួមថ្នាក់ Frank Zappa, Debbie Reynolds។ ទទួលស្គាល់ទូទាំងប្រទេសសម្រាប់យុត្តិធម៌ក្នុងច្បាប់បោះឆ្នោតដែលទទួលខុសត្រូវចំពោះការចុះបញ្ជីឈ្មោះមិនតាមលំដាប់អក្សរក្រម នៃបេក្ខជននៅលើសន្លឹកឆ្នោតរដ្ឋ California តម្រូវឱ្យមានសមរភូមិលេងស្មើគ្នា។ អ្នកគាំទ្រ, San Diego បេសកកម្មសង្គ្រោះសត្វ។

4494 Mentone St. #12
San Diego, CA 92107

ទូរស័ព្ទ៖ (213) 479-6006
អ៊ីម៉ែល៖ oz.blueyman@yahoo.com
equalization4.org

Joel Anderson | សាធារណរដ្ឋ



ចូលមើល taxpayersforanderson.com សម្រាប់ព័ត៌មានបន្ថែម។ នៅឆ្នាំ 1978, Howard Jarvis បានសរសេរសំណើប្រ.មតិ 13, ហើយបន្ទាប់ពីវាត្រូវបានអនុម័ត លោកបានបង្កើតសមាគមអ្នកបង់ពន្ធ Howard Jarvis ដើម្បីការពារសំណើប្រ.មតិ 13 និងអ្នកបង់ពន្ធពីគោលនយោបាយយកពន្ធដោយបំពាន។ (hjta.org) Joel Anderson ទទួលបានការគាំទ្រពីអ្នកការពារសំណើប្រ.មតិ 13 ឈានមុខគេរបស់រដ្ឋ California, សមាគមអ្នកបង់ពន្ធ Howard Jarvis ។ Anderson នឹងបន្តការពារសិទ្ធិសំណើប្រ.មតិ 13 របស់យើង និងចូលរួមជាមួយគ្រួសារដែលកំពុងធ្វើការប្រឆាំងនឹងកំណើនពន្ធ ពីព្រោះបុគ្គលគ្រប់រូបសមតែនឹងទទួលបានការប្រព្រឹត្តិជាមួយដោយស្មើភាព។ គេហទំព័រលោកថា “ដួងតារាសម្រាប់អ្នកបង់ពន្ធ” ដោយប្រធានសមាគមអ្នកបង់ពន្ធ Howard Jarvis ហើយទទួលបានចំណាត់ថ្នាក់ច្បាប់ខ្ពស់បំផុតរបស់ក្រុម។ លោកដឹកនាំការប្រឆាំងនឹងកំណើនពន្ធលើហ្គាស ពីព្រោះវាគឺជាមឿងត្រឹមត្រូវដែលត្រូវធ្វើ—ដើម្បីក្រោកឈរតំណាងឱ្យប្រជាជនដែលប្រឆាំងនឹងការផ្តល់មូលនិធិចំពោះការប្រាប់អាថ៌កំបាំងការប្រាក់ពិសេស។ លោកទទួលបានចំណាត់ថ្នាក់កិត្តិយសខ្ពស់បំផុតពីសមាគមអ្នកបង់ពន្ធរដ្ឋ California, សហព័ន្ធអាជីវកម្មឧត្តមជានិច្ច និងសភាពាណិជ្ជកម្មរដ្ឋ California សម្រាប់ការងាររបស់លោកក្នុងការជួយឱ្យការងារ និងសេដ្ឋកិច្ចរីកចម្រើន។ លោកទទួលបានឈ្មោះថា “អ្នកធ្វើច្បាប់ព្រឹទ្ធសភារដ្ឋ California ប្រចាំឆ្នាំ” ដោយ សមាគមអាជីវកម្មខ្នាតតូចរដ្ឋ California និង គុម្មុលអាជីវកម្មខ្នាតតូចរដ្ឋ California សម្រាប់ភាពជាអ្នកដឹកនាំរបស់លោកដែលធ្វើការដើម្បីជំរុញអាជីវកម្មខ្នាតតូច និងបង្កើតឱកាសអាជីព។ លោកមានការទទួលស្គាល់ជាមួយនឹងពានរង្វាន់កិត្តិយសផ្នែក “អ្នកធ្វើច្បាប់ប្រចាំឆ្នាំ” ចំនួនប្រាំមួយពី អតីតយុទ្ធជនអាមេរិក, ទាហានអាមេរិក, ក្រុមប្រឹក្សាអតីតយុទ្ធជនមេបញ្ជាការរដ្ឋ California, នាយកដ្ឋានអតីតយុទ្ធជនសង្គ្រាមក្រៅប្រទេសរដ្ឋ California, អតីតយុទ្ធជនអាមេរិកនៅវៀតណាម, និង សមាគមមន្ត្រីយោធាអាមេរិក ក្រុមប្រឹក្សាធម្មនុញ្ញរដ្ឋ California ដើម្បីការពារអត្ថប្រយោជន៍អតីតយុទ្ធជន និងការពារពួកគេពីពន្ធអយុត្តិធម៌។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យារដ្ឋ California, Pomona ខណៈពេលធ្វើការពេញម៉ោងជាអ្នកវាយតម្លៃអចលនទ្រព្យសម្រាប់សមាគម ប្រាក់សន្សំ និងប្រាក់កម្ចីសហព័ន្ធទីរ Pomona ។ ការអប់រំ & បទពិសោធន៍—បេក្ខជនដែលមានលក្ខណៈសម្បត្តិពេញលេញបំផុតសម្រាប់ក្រុមប្រឹក្សាភិបាលពន្ធដារសមភាព ជាមួយនឹងបទពិសោធន៍អាជីវកម្មរាប់ទសវត្សរ៍ និងកំណត់ត្រាសាធារណៈដែលការពារអ្នកបង់ពន្ធ។

ទូរស័ព្ទ៖ (619) 204-2200
អ៊ីម៉ែល៖ ande434@cox.net
taxpayersforanderson.com

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍ត្រូវបានកំណត់ដោយការចាប់លេខដោយក្រាវ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង់ដោយស្ម័គ្រចិត្តដោយបេក្ខជន។ បេក្ខជន ដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍អាចមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញនៅលើសន្លឹកឆ្នោត។

សេចក្តីថ្លែងការណ៍របស់បេក្ខជន

ស្នងការអប់រំសាធារណៈ (ការិយាល័យគ្មានបក្សព័ន្ធ)

- ក្នុងឋានៈជាអនុលោមការសាធារណៈរបស់រដ្ឋ ផ្តល់នូវទិសដៅគោលនយោបាយអប់រំដល់សាលារៀនក្នុងមូលដ្ឋាន ហើយធ្វើការជាមួយសហគមន៍អប់រំដើម្បីបង្កើនការបំពេញការងារផ្នែកអប់រំ។
- ដឹកនាំនាយកដ្ឋានអប់រំ និងអនុវត្តគោលនយោបាយដែលកំណត់ដោយក្រុមប្រឹក្សាអប់រំរបស់រដ្ឋ។
- បម្រើជាអតីតសមាជិកពេញច្បាប់នៃក្រុមប្រឹក្សាភិបាលនៃប្រព័ន្ធអប់រំជាស្ថាប័នរបស់រដ្ឋ។

Tony K. Thurmond



ខ្ញុំកំពុងឈរឈ្មោះសម្រាប់អ្នកមើលការខុសត្រូវរដ្ឋនៃការបង្រៀនសាធារណៈ ពីព្រោះខ្ញុំជឿថា សាលារៀនសាធារណៈដែលមានគុណភាពខ្ពស់គឺជាគន្លឹះទៅនឹងអនាគតរបស់ California។ ការអប់រំបានសង្គ្រោះជីវិតរបស់ខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំយកឈ្មោះលើការចាប់ផ្តើមបន្ទាប់ខ្លួន។ ខ្ញុំត្រូវបានចិញ្ចឹមដោយអ្នកម្តាយតែម្នាក់ឯងដែលបានធ្វើនិរ្រេសន៍ពីប្រទេសប៉ាណាម៉ាឱ្យក្លាយជាគ្រូបង្រៀនម្នាក់។ គាត់បាត់បង់ការតស៊ូរបស់គាត់ទៅនឹងជម្ងឺមហារីក នៅពេលខ្ញុំមានអាយុទើបតែ 6 ឆ្នាំ ដូច្នេះខ្ញុំបានធំឡើងដោយគិតថា មហារីកល្អយក៏មិនអាចឈានទៅដល់ឡើយ។ ប៉ុន្តែជាមួយជំនួយរបស់គ្រូបង្រៀនគាំទ្រ និងការអប់រំសាធារណៈដ៏រឹងមាំ ខ្ញុំបានក្លាយជាប្រធានក្រុមនិស្សិតនៅសាកលវិទ្យាល័យរបស់ខ្ញុំ និងបានបន្តរកបានសញ្ញាបត្រអនុបណ្ឌិតចំនួនពីរ។ ក្នុងនាមជាអ្នកគាំពារពេញមួយជីវិតសម្រាប់យុវជន និងគ្រួសារ ខ្ញុំបានចំណាយពេល 12 ឆ្នាំធ្វើការនៅសាលារៀន និងបានចាប់ផ្តើមអាជីពរបស់ខ្ញុំដំណើរការកម្មវិធីបន្ទាប់ពីសាលារៀន និងប្រឹក្សាយុវជនដែលស្ថិតក្នុងហានិភ័យ។ ខ្ញុំមានមោទនភាពបម្រើលើក្រុមប្រឹក្សាភិបាលមណ្ឌលសិក្សាធិការបន្ត West Contra Costa, ក្រុមប្រឹក្សាក្រុង Richmond ហើយឥឡូវនេះក្នុងសភា California។ ក្នុងនាមជាអ្នកមើលការខុសត្រូវ ខ្ញុំនឹងធ្វើការដើម្បីធានាថាកុមារនៅ California មានការចូលទៅកាន់សាលារៀននៅសង្កាត់ដែលមានគុណភាពខ្ពស់។ ដើម្បីសម្រេចបានការនោះ ខ្ញុំនឹង៖ 1) ធ្វើទំនើបកម្មកម្មវិធីសិក្សារបស់យើង ដើម្បីរៀបចំសិស្សសម្រាប់ការងារក្នុងការលូតលាស់ឆាប់រហ័សរបស់យើងនៅសេដ្ឋកិច្ចសហរដ្ឋស្មុំ 21 នេះ—2) ធ្វើឱ្យប្រសើរឡើងដល់ការអប់រំបណ្តុះបណ្តាលការងារវិជ្ជាជីវៈ ការបញ្ជាក់វិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា—3) វិនិយោគលើគ្រូបង្រៀនរបស់យើង ដោយដំឡើងប្រាក់ឈ្នួលរបស់ពួកគេដោយផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈ និងដោយផ្តល់ឱ្យគ្រូបង្រៀននូវលំនៅដ្ឋានដែលល្អអាចចំណាយបាន ដើម្បីឱ្យពួកគេអាចល្មមចំណាយបានក្នុងការរស់នៅក្នុងបណ្តាសហគមន៍កន្លែងដែលពួកគេបង្រៀន—4) ផ្តល់អាទិភាពដល់ការគិតហ្មត់ចត់មិនមែនបង្រៀនសម្រាប់ការធ្វើតេស្តឡើយ និង—5) ប្រយុទ្ធប្រឆាំងដើម្បីបញ្ឈប់របៀបវារៈប្រឆាំងនឹងការអប់រំរបស់ Betsy DeVos ពីក្មេងៗ California ដែលរងគ្រោះថ្នាក់។ ខ្ញុំត្រូវបានគាំទ្រដោយ ព្រឹទ្ធសភាសហរដ្ឋអាមេរិក Kamala Harris, គណបក្សប្រជាធិបតេយ្យ California, អ្នកមើលការខុសត្រូវបច្ចុប្បន្ន Tom Torlakson, សមាជិកសភាជាតិពុកម្តាយ California ដែលបានគ្រោងទុក, Sierra Club, សមភាព California, Los Angeles Times, Sacramento Bee, គ្រូបង្រៀន, គីលានុបដ្ឋាយិកា, អ្នកពន្លត់អគ្គិភ័យនិងច្រើនបន្ថែមទៀត។

P.O. Box 2145
Richmond, CA 94802

ទូរស័ព្ទ៖ (510) 859-3241
អ៊ីមែល៖ tony@tonythurmond.com
TonyThurmond.com
[facebook.com/Tony.Thurmond](https://www.facebook.com/Tony.Thurmond)

Marshall Tuck



ក្នុងនាមជាប្រធានរបស់គ្រូបង្រៀនសាលារៀនសាធារណៈ ផលិតផលរបស់សាលារៀនសាធារណៈនឹងឱ្យពុកម្តាយសាលារៀនសាធារណៈ ខ្ញុំជឿយ៉ាងមុតមាំលើអំណាចសាលារៀនសាធារណៈ។ ប៉ុន្តែសាលារៀនសាធារណៈរដ្ឋ California ត្រូវការការផ្លាស់ប្តូរជំងឺផងដែរ ដើម្បីផ្តល់ឱ្យសិស្ស ទាំងអស់ នូវការអប់រំដែលពួកគេសមនឹងទទួលបាន។ ខ្ញុំកំពុងឈរឈ្មោះសម្រាប់អ្នកមើលការខុសត្រូវរដ្ឋ ពីព្រោះខ្ញុំបានដឹកនាំប្រព័ន្ធសាលារៀនសាធារណៈដែលបានផ្តល់ជូនផលពិតប្រាកដសម្រាប់កូនៗ។ ធ្វើការជាមួយគ្រូបង្រៀន និងឪពុកម្តាយ យើងបានដាក់ប្រាក់មូលនិធិបន្ថែមទៅបន្ទប់រៀនកាត់បន្ថយការិយាធិបតេយ្យ ហើយបានត្រៀមបម្រុងសិស្សច្រើនទៀតសម្រាប់មហាវិទ្យាល័យ និងអាជីព។ ខ្ញុំបានជួយបង្កើត 10 សាលាវិទ្យាល័យសាធារណៈថ្មីក្នុងសង្កាត់ដែលមានប្រាក់ចំណូលទាប ហើយ 8 សាលាក្នុងចំណោមវាត្រូវបានផ្តល់ចំណាត់ថ្នាក់ក្នុងចំណោមសាលាវិទ្យាល័យកំពូលនៅអាមេរិកដោយ ព័ត៌មានសហរដ្ឋអាមេរិក និងរបាយការណ៍ពិភពលោក។ នៅពេលខ្ញុំដឹកនាំកិច្ចប្រឹងប្រែងដើម្បីបង្វែរសាលារៀនសាធារណៈដែលកំពុងតស៊ូនៅទីក្រុង Los Angeles យើង បានលើកកម្ពស់អត្រាបញ្ចប់ការសិក្សាឱ្យបានច្រើនជាង 60% ហើយមានការរីកចំរើនផ្នែកសិក្សាធំបំផុតនៃប្រព័ន្ធសាលាធំៗ នៅរដ្ឋ California។ "មហាវិទ្យាល័យមាតាបិតា" របស់យើង បានក្លាយជាកំរិតទូទាំងរដ្ឋសម្រាប់ឪពុកម្តាយចូលរួមកាន់តែច្រើននៅក្នុងការអប់រំកូនៗរបស់ពួកគេ។ ក្នុងនាមជាស្នងការអប់រំរដ្ឋ ខ្ញុំនឹងក្រោកឈរតតាំងនឹងអ្នកនយោបាយនៅ Sacramento និង Washington, DC ហើយធ្វើអ្វីដែលល្អបំផុតសម្រាប់សិស្សានុសិស្ស។ អាទិភាពរបស់ខ្ញុំគឺ៖ (1) ទទួលបានមូលនិធិបន្ថែមទៅក្នុងថ្នាក់រៀនក្នុងមូលដ្ឋាន និងកាត់បន្ថយការិយាធិបតេយ្យ និងកាត់សំណល់ (2) ផ្តល់អំណាចដល់គ្រូបង្រៀន និងឪពុកម្តាយដើម្បីធ្វើការសម្រេចចិត្តលើការអប់រំបន្ថែម (3) ពង្រីកការបណ្តុះបណ្តាលអាជីព និងរៀបចំមហាវិទ្យាល័យដើម្បីធានាថា សិស្សទាំងអស់ត្រូវបានរៀបចំឱ្យជោគជ័យក្នុងសហរដ្ឋស្មុំ 21 ។ សូមអានផែនការពេញលេញរបស់ខ្ញុំ នៅ MarshallTuck.com ។ តោះយើងផ្តល់ឱ្យកុមារ ទាំងអស់ ក្នុង California នូវសាលារៀនសាធារណៈដែលពួកគេសមនឹងទទួលបាន។

20 Galli Drive, Suite A
Novato, CA 94949

ទូរស័ព្ទ៖ (657) 229-3579
អ៊ីមែល៖ marshalltuck@marshalltuck.com
www.MarshallTuck.com
www.facebook.com/TuckforCalifornia/

លំដាប់លេខរៀងនៃសេចក្តីថ្លែងការណ៍គឺត្រូវបានកំណត់ដោយការចាប់ឈ្មោះព្រះ។ សេចក្តីថ្លែងការណ៍នៅលើទំព័រនេះ គឺត្រូវបានផ្តល់ដោយបេក្ខជន ហើយមិនត្រូវបានត្រួតពិនិត្យមើលភាពត្រឹមត្រូវឡើយ។ សេចក្តីថ្លែងការណ៍នីមួយៗត្រូវបានបញ្ជូន និងបង្ហាញស្មើគ្នាដោយបេក្ខជន។ បេក្ខជនដែលមិនបានដាក់ស្នើសេចក្តីថ្លែងការណ៍ អាចមានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្ហាញខ្លួននៅលើសន្លឹកឆ្នោត។